



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៥៨

ត្រីមាសទី ០៣ ឆ្នាំ ២០១៨

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាត

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកាច ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១១-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៣៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០៤ រូប ៦៨៣៥
- ១១-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៣៧ ស្តីពី លក្ខខណ្ឌនៃការដើរឡើងថ្នាក់ ឬឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ៦៨៣៦
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៣៨ ស្តីពី ការតែងតាំងឯកឧត្តម **ម៉ុក ឆារី** ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើហោរហោ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម” គ.ជ.ប.ទ” ៦៨៤០
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៣៩ ស្តីពី និយ័តកម្ម តម្លើងឋានន្តរស័ក្តិ និងថ្នាក់ នៅក្រសួងមុខងារសាធារណៈ ដល់មន្ត្រីរាជការ ០៦ រូប ៦៨៤១
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ០២ រូប ៦៨៤២
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់លោកឧត្តមសេនីយ៍ទៅ **ស្រ្តីម ចំណាង** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៦៨៤៣
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤២ ស្តីពី ការតែងតាំងលោក **យី សុខ្វា** ជា ឧកញ៉ា ៦៨៤៤
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ០៣ រូប ៦៨៤៥
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោកស្រី **អួង ឆន្ទា** ៦៨៤៦
- ១៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ អស់លោក ចំនួន ១០ រូប ៦៨៤៧

១៣-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១៣ រូប	៦៨៤៨
១៣-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោក វង សំភារៈ	៦៨៤៩
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់លោក ហ៊ុន ហៀង នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ	៦៨៥០
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៤៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ៥៩ រូប	៦៨៥១
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៥០ ស្តីពី និយ័តកម្ម តម្កើងថ្នាក់ ដល់ឯកឧត្តម ឈឹម សារ៉េត នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៨៥៤
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៥១ ស្តីពី និយ័តកម្ម តម្កើងថ្នាក់ ដល់លោកជំទាវ ស៊ី សុភក្តា នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	៦៨៥៥
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៥២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ប្រភេទ ព្រះវិន័យធរណ យ៉ាន់ ថាត់	៦៨៥៦
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៥៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តម អស់លោក និងព្រះសង្ឃ ចំនួន ០៦ រូប/អង្គ	៦៨៥៧
១៤-០៧-២០១៨	-ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៧៥៤ ស្តីពី ការតែងតាំងលោក លី ឆាន ជា ឧកញ៉ា	៦៨៥៨

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

១៩-០៧-២០១៨	-អនុក្រឹត្យលេខ ១០៣ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៦៨៥៩
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៤ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៨៦១
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៥ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៨៨០
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៦៨៨៥

គ

០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៨៨៨
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៨ អនក្រ.តត ស្តីពី ការធ្វើនិយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៨៩២
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៤៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៨៩៤
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ	៦៩០០
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	៦៩០១
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៦៩០២
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥៣ អនក្រ.តត ស្តីពី ការបញ្ចូលក្របខ័ណ្ឌ និងតែងតាំងមន្ត្រីរាជការ	៦៩០៣
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា	៦៩០៤
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៩០៥
០២-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥៦ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ និងតែងតាំងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ	៦៩០៦
០៤-០៧-២០១៨	-អនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៩០៧

២. សារាចរណែនាំ

២០-០៧-២០១៨	-សារាចរណែនាំលេខ ០៦ សរណន ស្តីពី ការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨	៦៩០៩
------------	---	------

III. ការងារបណ្តាញក្រសួង

១. ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២១-០៥-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៥០៩ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	៦៩១២
២៥-០៥-២០១៨	-ប្រកាសលេខ ៥២៣ សហវ.ប្រក ស្តីពី ការបង្កើតក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន	៦៩១៤
២៨-០៥-២០១៨	-ប្រកាសលេខ ៥២៦ សហវ.ប្រក ស្តីពី ការបង្កើត និងតែងតាំងក្រុមលទ្ធកម្ម របស់មន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៦៩១៨
២៩-០៥-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៥២៨ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	៦៩២១

- ៣០-០៥-២០១៨ -ប្រកាសលេខ ៥៣១ សហវ.ប្រក ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្ត
ជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ៦៩២៤

២. នីតិការរដ្ឋប្បវេណីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ០៥-០៤-២០១៨ -ប្រកាសលេខ ១២១ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ុនទី អ៊ីភីវិល
(ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៦៩៣៣
- ០៥-០៤-២០១៨ -ប្រកាសលេខ ១២២ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្សាណាតិច
(ខេមបូឌា) ហ្គាមិន ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៦៩៣៦
- ០៥-០៤-២០១៨ -ប្រកាសលេខ ១២៣ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យ៉ាង អ៊ី អ៊ីភីវិល
ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៦៩៣៩
- ០៥-០៤-២០១៨ -ប្រកាសលេខ ១២៤ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វី.ស៊ី.អូ.អេហ្វ.អេហ្វ
អ៊ីភីវិល ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៦៩៤២
- ០៥-០៤-២០១៨ -ប្រកាសលេខ ១២៥ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន លីហ្គូ អេនធើប្រាយ
បង្កើតរោងចក្រ ផលិតម្សៅកាកាវ ៦៩៤៥
- ០៦-០៤-២០១៨ -ប្រកាសលេខ ១២៦ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន បឹង កេត ផ្លែឆឹង &
អ៊ិនដាសស្រ្តៀល ឯ.ក បង្កើតរោងចក្រ ផលិតដំណាប់ផ្លែឈើ ៦៩៤៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/៣៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានា

ឱ្យ

ក-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីយឡឺត

១-លោក Samluela Tukuafu

២-លោក Yohel Sasakawa

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

១-លោក Yuji Mori

២-លោក ឃី សុភា

៣៣.១៨០៧.៣៥១

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨

លេខ: ២៤ ២ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ

ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨

អគ្គលេខាធិការរងរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
ស្តីពី

នស/រកត/០៧១៨/២៣៧

លក្ខខណ្ឌនៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៣៩៨ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពីឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ត្រាស់បង្គាប់
ជំពូកទី១
បទប្បញ្ញត្តិទូទៅ



ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌនៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា តាមវេនជ្រើសរើស និងតាមវេនអតីតភាព ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង

មាត្រា ២..

ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងដែលកំពុងបំពេញការងារនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក្រសួងយុត្តិធម៌ ឬស្ថាប័នផ្សេងទៀត។

**ជំពូកទី២
លក្ខខណ្ឌនៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ**

មាត្រា ៣..

ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ទៅតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២៧ និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។

ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវកំណត់ដូចខាងក្រោម៖

-រយៈពេលអប្បបរមានៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ត្រូវកំណត់រយៈពេល ០២ (ពីរ) ឆ្នាំ។ ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ អាចធ្វើបានម្តងតែមួយថ្នាក់។

-អតីតភាពការងារសម្រាប់ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ គិតចាប់ពីថ្ងៃតាំងសិបក្នុងក្របខណ្ឌ ឬថ្ងៃដំឡើងថ្នាក់ចុងក្រោយ ទល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។

-រាល់ការដំឡើងថ្នាក់ត្រូវចុះក្នុងបញ្ជី។

មាត្រា ៤..

ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវផ្អែកលើមូលដ្ឋាន ជាអាទិ៍៖

- ការគោរពវិន័យការងារបានត្រឹមត្រូវ
- ការសម្រេចការកិច្ចបានល្អ
- កិរិយាមារយាទ និងសីលធម៌ល្អ មិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃអង្គចៅក្រម
- ការឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា ឬបានបញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា។

មាត្រា ៥..

ក្នុងរយៈពេលបំពេញការងារ ចៅក្រម និងព្រះរាជអាជ្ញាដែលបានខិតខំសិក្សាបន្ថែម ហើយបានទទួលសញ្ញាបត្រក្រោយឧត្តមសិក្សា ត្រូវបានលើកទឹកចិត្តដោយធ្វើការដំឡើងថ្នាក់បន្ថែម ០១ (មួយ) ថ្នាក់ទៀត។

ចៅក្រម និងព្រះរាជអាជ្ញាដែលត្រូវបានដំឡើងថ្នាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវរក្សាទុកអតីតភាពសម្រាប់ដំឡើងថ្នាក់ប្រចាំឆ្នាំ តាមវេនជ្រើសរើស ឬតាមវេនអតីតភាព។



ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិប្រចាំឆ្នាំ ត្រូវកំណត់ដូចខាងក្រោម៖

-តាមវេនជ្រើសរើស៖ ចៅក្រម ឬព្រះរាជអាជ្ញាដែលមានអតីតភាពការងារចាប់ពី ០២ (ពីរ) ឆ្នាំ ទៅដល់ក្រោម ០៣ (បី) ឆ្នាំ ត្រូវជ្រើសរើសដើម្បីស្នើដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ មួយថ្នាក់ ដោយផ្អែកតាម គុណសម្បត្តិការងាររបស់ ចៅក្រម ឬព្រះរាជអាជ្ញានោះ ឬដោយផ្អែកតាមតម្រូវការការងារនៃសាលាជម្រះក្តី ឬអយ្យការអមសាលាជម្រះក្តី។

-តាមវេនអតីតភាពការងារ៖ ចៅក្រម ឬព្រះរាជអាជ្ញាដែលកំពុងបម្រើការងារនៅសាលាជម្រះក្តី និង ចៅក្រម ឬព្រះរាជអាជ្ញាដែលត្រូវបានអនុញ្ញាតឱ្យផ្តាច់ពីមុខងារ ដែលមានអតីតភាពការងារចាប់ពី ០៣ (បី) ឆ្នាំ ត្រូវបានស្នើដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ មួយថ្នាក់ ជាស្វ័យប្រវត្តិ បើពុំមានទទួលទណ្ឌកម្ម ខាងវិន័យដូចមានចែងក្នុង មាត្រា ៥៥ និងមាត្រា ៩៩ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។

មាត្រា ៧..

នៅពេលចូលនិវត្តន៍ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវទទួលបានឋានន្តរស័ក្តិមួយថ្នាក់ខ្ពស់ជាង ឋានន្តរស័ក្តិនៅពេលបំពេញការងារ កាលបើចៅក្រម និងព្រះរាជអាជ្ញានោះបានបំពេញការងារក្នុងឋានន្តរស័ក្តិ នេះបានយ៉ាងតិច ០១ (មួយ) ឆ្នាំ មុនពេលចូលនិវត្តន៍។

ក្នុងករណីទទួលមរណភាពដោយសារបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ ចៅក្រម និងព្រះរាជ- អាជ្ញា ត្រូវបានដំឡើងថ្នាក់ និង/ឬឋានន្តរស័ក្តិ ០១ (មួយ) ថ្នាក់ ជាកិច្ចបញ្ជាមរណៈ។

ក្នុងករណីបាត់បង់សម្បទាវិជ្ជាជីវៈដែលមកពីការបំពេញមុខងាររបស់ខ្លួន ឬមកពីមនសិការខិតខំ ខ្លាំងទៅលើកិច្ចការដែលជាប្រយោជន៍សាធារណៈ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានដំឡើងថ្នាក់ និង/ឬ ឋានន្តរស័ក្តិ ជាកិត្តិយស ០១ (មួយ) ថ្នាក់ ។

មាត្រា ៨..

គណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ត្រូវធ្វើការពិនិត្យអំពីការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិចៅ ក្រម ឬព្រះរាជអាជ្ញា ដោយផ្អែកតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ។

គណៈកម្មការនេះ ត្រូវរៀបចំតារាងចុះឈ្មោះដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ដើម្បីដាក់ជូនឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមពិនិត្យ និងផ្តល់យោបល់។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវរៀបចំតារាង ឈ្មោះចៅក្រម ឬព្រះរាជអាជ្ញាដែលទទួលបានយោបល់យល់ព្រមរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំពោះ ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយ ព្រះមហាក្សត្រ។

ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិចៅក្រម ឬព្រះរាជអាជ្ញា ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។

**ជំពូកទី៣
អន្តរប្បញ្ញត្តិ**



នាយកដ្ឋានការធ្វើសមាហរណកម្ម ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ ដែលមានអតីតភាពការងារ

ចាប់ពី ០២ (ពីរ) ឆ្នាំ ឡើងទៅ និងដែលមិនត្រូវទទួលបានទណ្ឌកម្មវិន័យដូចមានចែងក្នុងមាត្រា៥៥ និង មាត្រា៩៩ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដោយគិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ត្រូវបានដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ មួយថ្នាក់ ដោយស្វ័យប្រវត្តិ លើកលែងតែចៅក្រម និងព្រះរាជអាជ្ញា ដែលស្ថិតក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម ឬឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ១។ អគ្គលេខាធិការនៃឧត្តម ក្រមប្រឹក្សានៃអង្គចៅក្រម ត្រូវរៀបចំតារាងឈ្មោះចៅក្រម និងព្រះរាជអាជ្ញា ដែលបានបំពេញលក្ខខណ្ឌនេះ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ។

**ជំពូកទី៤
អវសានប្បញ្ញត្តិ**

មាត្រា ១០..

ឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣.១៨០៧.៧៥២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨

លេខ: ៧៤០ ស.ណ

សំណៅដែលមានតម្លៃជាការបែកឆ្នាយ
ថ្ងៃអង្គារ ៥កើត ខែឧត្តមសាសន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/៣៧៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦១៩ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្តីពីការបង្កើត គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុច្ចរិតប្រកបដោយ ឫទ្ធិណាមួយ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំងឯកឧត្តម **ម៉ុង ឆារី** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាប្រធានលេខាធិការដ្ឋាន នៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុច្ចរិតប្រកបដោយ ឫទ្ធិណាមួយ "គ.ជ.ប.ទ"។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ទារុណ. ១៤០៣៧. ៣៧៣៤

លេខ: ៧៧៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ

ថ្ងៃអង្គារ ៥កើត ខែឧត្តិយសាស្ត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២៧/២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីគ្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១.- តម្កើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ដល់មន្ត្រីរាជការ ០២ រូប ៖

- | | |
|---------------------------------|--|
| ១- ឯកឧត្តម វិរ័យ ការក្យ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤ |
| ២- ឯកឧត្តម វេន សុភណ្ណារី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥ |

មាត្រា ២.- និយ័តកម្ម តម្កើងឋានន្តរស័ក្តិ និងថ្នាក់ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ដល់មន្ត្រីរាជការ ០៤ រូប ៖

- | | |
|-------------------------------------|---|
| ១- ឯកឧត្តម ពេជ្រ វិជ្ជាគន្ធិ | ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤ |
| ២- លោក នាង ដាច | ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥ |
| ៣- លោក ម៉េង ម៉ង់ធិត | ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥ |
| ៤- លោកស្រី តេជ សុរិយា | ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥ |

មាត្រា ៣.- សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ២៧២ ជ. ស.ណ

សំណៅជូនសមាជិកនៃគណៈកម្មាធិការ

ថ្ងៃអង្គារ ៥ កើត ខែទុតិយា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា

០៧៤៤.១៤០៧.០៧២២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៤



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/ ៣៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០២ រូប ៖

ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍នោះ :

- លោកឧត្តមសេនីយ៍ត្រី **លឹម ឆន្ទៈ** អគ្គលេខ ៨៣០០១

ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី :

- លោកវរសេនីយ៍ឯក **ផាន់ ឧត្តមណារិន្ទ** អគ្គលេខ ៧៤៤៦៧ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

៣១.១០.២០១៧.៣៤៤

លេខ:២២៩ ស.ណ

សំណៅដល់មហាសម្តេចនាយករដ្ឋមន្ត្រី

ថ្ងៃអង្គារ ៥កើត ខែទុតិយាសាវណ្ណ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៧៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់លោកឧត្តមសេនីយ៍ទោ **ឆៀង ចំណាន** អគ្គលេខ ៧៧៦៣៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

១៧.១២.០៧.០៧៥៦

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ:៧៧៦០ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរងរដ្ឋាភិបាល





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៨/១៧៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ឃី សុផ្លា

ជា

ឧកញ៉ា

០១១៤១.១៧០៧.០៧៤៧

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨

លេខ: ៧៦២ ស.ណ

សំណៅដែលមានកម្លាំងកាត់ចែកផ្សាយ
ថ្ងៃចន្ទ ៤ កើត ខែទុតិយាសាឈ ឆ្នាំច ស៊ីហ្គីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រគណៈរដ្ឋមន្ត្រី



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/១៧៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតុបការ

ចំពោះ

- ១-ឧត្តមសេនីយ៍ឯក **នៃ គន្ធី អត្តលេខ ០១៥៣០៦**
២-ឧត្តមសេនីយ៍ឯក **អ៊ុំ សុខ អត្តលេខ ០០៣៤៦១**
៣-ឧត្តមសេនីយ៍ឯក **ហាស ហាវធី អត្តលេខ ០០១៩២៤**

២០១៨.១៧.០១.១៧៤៣

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨

លេខ: ២១៦ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
ថ្ងៃអង្គារ ៥កើត ខែឧត្តិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការការងាររដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមលេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

ឱ្យ

គ្រូជ្រាបសិល្បៈយុវជន មុនីសារាត្រីឡា ថ្នាក់ មហាសេរីឡាន

ចំពោះ

លោកស្រី អ៊ុន ផល្លា

ចាត់លេខ ១៤០៧.០៧៤៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨

លេខ: ៧៦ ៧ ស.ណ

សំណៅដែលមានកម្លាំងការបែកផ្សាយ
ថ្ងៃអង្គារ ៥កើត ខែទុតិយាសាធា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០២/៤៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លោសព្រះរាជធាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាគំនុ៎ ថ្នាក់ មហាសេនា

ចំពោះ

- | | |
|--------|--------------|
| ១ លោក | ហួត ប៊ុនណុល |
| ២ លោក | ឃឹម ធានាធាន |
| ៣ លោក | អ៊ុក សារីន |
| ៤ លោក | សេង រ៉ាវី |
| ៥ លោក | សំ បូរិន្ទ |
| ៦ លោក | លី ចាន់ស្មី |
| ៧ លោក | តាន់ ម៉េងសាន |
| ៨ លោក | អ៊ិន សុន |
| ៩ លោក | ស្រេង សុខហេង |
| ១០ លោក | ហែ ធានារ៉ា |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ៧៦៦ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ៥ ខែកុម្ភៈ ឆ្នាំឈ្នួល ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឧបនាយករដ្ឋមន្ត្រី

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឡឺង

១-ឯកឧត្តម	ត្រី	សុខាវិទ្យ
២-លោក	កែវ	អ៊ុល
៣-លោក	ស៊ុន	សេដ្ឋា

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១-លោក	មន្ត	ច័ន្ទសារ
២-លោក	សរ	កុសល
៣-លោក	ប៊ុ	ចន្ទនា
៤-លោក	ហាម	ធីនា
៥-លោក	គី	ឡុច
៦-លោក	តាង់	ចេចឆៀវ
៧-លោក	សា	ជ័យ

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-លោកស្រី	ចន្ទ	លីនា
២-លោក	ឡុង	គឹមស្រី
៣-លោក	នាយ	រតនា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ៧៦៤ ស.ណ

សំណេរដោយសម្តេចអគ្គមហាសេនាបតីតេជោ

ថ្ងៃអង្គារ ៤ កើត ខែឥសាន្ត ឆ្នាំ ឆ្នាំ ស័ក្តិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៧៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាណ

ឱ្យ

ឡើងតម្រូវយល់ មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីយឡឺ

ចំពោះ

លោក វេន សំភាស

នស. ១៥០៧.០៧៦២

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨

លេខ: ២៦៥ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៣/៩០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់លោក **ហ៊ុន ឡឿន** ពីឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ ១ មក ជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ចាប់ពី ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខៈ ៧៧៦ ស.ណ

សំណេរដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃអង្គារ ៨ កើត ខែឧត្តិយសាសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



លេខៈ ១៨០៧.៧២៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៧៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៥៩រូប ៖

ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក

- | | | | |
|------------------|-------------------------|---------|---------|
| ១- ឧត្តមសេនីយ៍ទោ | គេង ឌីម៉ង់ | អត្តលេខ | ០២៣១៩ |
| ២- ឧត្តមសេនីយ៍ទោ | ស្វាយ ពុម្ពិសាល | អត្តលេខ | ០៤២៥៨ |
| ៣- ឧត្តមសេនីយ៍ទោ | ចាន់ សុភាព | អត្តលេខ | ០៦៣៨៣ |
| ៤- ឧត្តមសេនីយ៍ទោ | សេង ចាន់ថន | អត្តលេខ | ០៦៥២៣ |
| ៥- ឧត្តមសេនីយ៍ទោ | គង់ ឌីលីន | អត្តលេខ | ៥៤៦៩៤ |
| ៦- ឧត្តមសេនីយ៍ទោ | ពេជ្រ មុន្នីរតន៍ | អត្តលេខ | ៥៥៤១៦ |
| ៧- ឧត្តមសេនីយ៍ទោ | អ៊ុន ច័ន្ទធី | អត្តលេខ | ៥៥៩៩៧ |
| ៨- ឧត្តមសេនីយ៍ទោ | អុន មនោរម្យ | អត្តលេខ | ៧៧៧៧៦ ។ |



ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ

១-	ឧត្តមសេនីយ៍ត្រី	ឆឹម សាន	អគ្គលេខ	០១៣៣២
២-	ឧត្តមសេនីយ៍ត្រី	ឯក សុខរ៉េត	អគ្គលេខ	០១៣៣៩
៣-	ឧត្តមសេនីយ៍ត្រី	ឆេង មែ	អគ្គលេខ	០១៣៧២
៤-	ឧត្តមសេនីយ៍ត្រី	គួន សុគន្ធ	អគ្គលេខ	០៥១៩៥
៥-	ឧត្តមសេនីយ៍ត្រី	ឆឹម ប្រិទ្ធី	អគ្គលេខ	០៥៣១២
៦-	ឧត្តមសេនីយ៍ត្រី	ទូច យុទ្ធា	អគ្គលេខ	០៥៥២៥
៧-	ឧត្តមសេនីយ៍ត្រី	នាង សារី	អគ្គលេខ	០៦២៥១
៨-	ឧត្តមសេនីយ៍ត្រី	សៀង សាន	អគ្គលេខ	០៦៤៧០
៩-	ឧត្តមសេនីយ៍ត្រី	ឌីន សារីន	អគ្គលេខ	០៦៦៥១
១០-	ឧត្តមសេនីយ៍ត្រី	កៅ កេសរៈ	អគ្គលេខ	៣៩១០០
១១-	ឧត្តមសេនីយ៍ត្រី	ខាន់ លីណា	អគ្គលេខ	៥៤២៥៧
១២-	ឧត្តមសេនីយ៍ត្រី	សួន អញ្ជី	អគ្គលេខ	៥៤៥៤៩
១៣-	ឧត្តមសេនីយ៍ត្រី	រេន សំអុល	អគ្គលេខ	៦៣៣៩៩
១៤-	ឧត្តមសេនីយ៍ត្រី	ម៉ែន ធុឡី	អគ្គលេខ	៦៤១៧៥
១៥-	ឧត្តមសេនីយ៍ត្រី	លី សុខគុច	អគ្គលេខ	៦៧៦០៧
១៦-	ឧត្តមសេនីយ៍ត្រី	ប៉ុក សុជាតិ	អគ្គលេខ	៦៨១៤៦
១៧-	ឧត្តមសេនីយ៍ត្រី	ស៊ុយ ប័ន្ទវិជ្ជា	អគ្គលេខ	៧៣៥៩៣
១៨-	ឧត្តមសេនីយ៍ត្រី	ឌី ជាន់	អគ្គលេខ	៧៧៦៣៩
១៩-	ឧត្តមសេនីយ៍ត្រី	គុច សុខឌី	អគ្គលេខ	៧៧៧៨៨
២០-	ឧត្តមសេនីយ៍ត្រី	គាន់ គុណភារា	អគ្គលេខ	៧៩៣៤៥ ។

គ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី

១-	វរសេនីយ៍ឯក	ខុន ឆន្ទា	អគ្គលេខ	០១២១៤
២-	វរសេនីយ៍ឯក	អ៊ឹម ពិសិដ្ឋ	អគ្គលេខ	០១២៥៩
៣-	វរសេនីយ៍ឯក	ហេង សំណាង	អគ្គលេខ	០២៤១៥
៤-	វរសេនីយ៍ឯក	ហែម សេក	អគ្គលេខ	០៥០៣៣
៥-	វរសេនីយ៍ឯក	ឆេង យុឡា	អគ្គលេខ	០៥១៩៣
៦-	វរសេនីយ៍ឯក	ចូ រេន	អគ្គលេខ	០៦២១៨
៧-	វរសេនីយ៍ឯក	អ៊ុក ស៊ីថា	អគ្គលេខ	០៦២៤៨
៨-	វរសេនីយ៍ឯក	ប្រាំ ស៊ីថា	អគ្គលេខ	០៦២៤៩
៩-	វរសេនីយ៍ឯក	ម៉ៅ ប័ន្ទជារ៉ា	អគ្គលេខ	០៦២៥២
១០-	វរសេនីយ៍ឯក	អ៊ុំ ណាម	អគ្គលេខ	០៦២៥៣



១១- វិសេនីយ៍ឯក	សោម សិទ្ធិ	អគ្គលេខ	០៦៩៦៩
១២- វិសេនីយ៍ឯក	ហុន ឡានី	អគ្គលេខ	០៦៩៨៥
១៣- វិសេនីយ៍ឯក	សូ សាវៀន	អគ្គលេខ	១២៣៧៣
១៤- វិសេនីយ៍ឯក	ម៉ែន មិហ្សានសុន	អគ្គលេខ	២៥៧៨៤
១៥- វិសេនីយ៍ឯក	យ៉ឹម សំអូន	អគ្គលេខ	៣៣១២៤
១៦- វិសេនីយ៍ឯក	ជា ហេង	អគ្គលេខ	៣៤១៩១
១៧- វិសេនីយ៍ឯក	ខួន ឆ័យ	អគ្គលេខ	៣៩៨៦១
១៨- វិសេនីយ៍ឯក	លាង យី	អគ្គលេខ	៥៨០៧២
១៩- វិសេនីយ៍ឯក	ឡឹក សុភា	អគ្គលេខ	៦២៥២២
២០- វិសេនីយ៍ឯក	ពៅ ម៉ូរី	អគ្គលេខ	៧៣៦១៩
២១- វិសេនីយ៍ឯក	ឡុន មិថុនា	អគ្គលេខ	៧៧៨៥៧
២២- វិសេនីយ៍ឯក	ចាំង សុផាត	អគ្គលេខ	៧៨០៩៥
២៣- វិសេនីយ៍ឯក	ទេព ទេម័ន្ត	អគ្គលេខ	០៦៩៩០
២៤- វិសេនីយ៍ឯក	ស៊ុន ម៉ុន្នារា	អគ្គលេខ	០៧០៣២
២៥- វិសេនីយ៍ឯក	យ៉ុន យឿន	អគ្គលេខ	០៧៥០២
២៦- វិសេនីយ៍ឯក	មិន ម៉ុនរិទ្ធ	អគ្គលេខ	៥៤១៨៤
២៧- វិសេនីយ៍ឯក	ហេង មេត្រី	អគ្គលេខ	៥៤២៥៣
២៨- វិសេនីយ៍ឯក	ញឹក វិសាល	អគ្គលេខ	៥៥២៤៧
២៩- វិសេនីយ៍ឯក	គូ សុផល	អគ្គលេខ	៥៦២៨២
៣០- វិសេនីយ៍ឯក	ប្រា គុសលធុឡី	អគ្គលេខ	៦៧៥៧៣
៣១- វិសេនីយ៍ឯក	ម៉ក់ ឆារ៉ា	អគ្គលេខ	៧៨១៩៤ ។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

Handwritten signature

លេខ: ៧៦៣ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ សំណៅដែលមានតម្លៃជាការចែកចាយ

ថ្ងៃអង្គារ ៥កើត-ខែចតុរាសាណ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរង្វាស់វិសាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្ម តម្កើងថ្នាក់ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី ដល់ឯកឧត្តម **ឈឹម សារ៉េត** ពីឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ២២២៧ ស.ណ

សំណៅដោយសេចក្តីស្នើសុំរបស់អគ្គនាយក

ថ្ងៃអង្គារ ៤ កើត ខែឧត្តិយសាសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា

៣៣៧.១៤០០៧.២៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/០៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្ម តម្កើងថ្នាក់ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី ដល់លោកជំទាវ **រស់ សុរិន្ទា** ពីឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ:២៧៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃអង្គារ ៥ កើត ខែទុតិយាសាវណ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

លេខ: ១៨០៧.០៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨



សុខា សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាត

ឱ្យ

ត្រូវឱ្យឥស្សរិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេនា

ប្រគេន

ព្រះវិន័យធរា យ៉ាន់ ថាត់

លេខ. ១៤០៧. ១៤៧

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨

លេខ: ២៧៩ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
ថ្ងៃអង្គារ ៥កើត ខែឥសាន្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨
ព្រះហស្តលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២២៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

ចំពោះ

១-ព្រះតេជគុណ	កង	សុន
២-ឯកឧត្តម	ចាន់	ជាវ៉ៃ
៣-លោក	ចក់	សុខកៅ
៤-លោក	ព្រហ្ម	ធុន្ទី
៥-លោក	ឡាច	សុខធី
៦-លោក	សារី	សុខុម

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ៧៧១ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ ថ្ងៃអង្គារ ៥កើត ខែទុតិយាស្វាស្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា

ស.ណ. ១៨០០៧.០៧២៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤

ខែកក្កដា ឆ្នាំ២០១៨

ថ្ងៃអង្គារ ៥កើត

ខែទុតិយាស្វាស្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/ ១៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក លី ធាន

ជា

ឧកញ៉ា

៣៣.១៨០៧.១៧៤៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨

លេខ: ៧៧២ ស.ណ

សំណៅដល់លោកអគ្គនាយករងការចែកចាយ
ថ្ងៃអង្គារ ៤កើត ខែកុត្តិយាសាវ័ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរងការពាររដ្ឋាភិបាល



សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០៣.រកត/ក.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃ សៅរ៍ ០៦ រោច ខែ មិគសិរ ឆ្នាំ រកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ គ.ស. ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ចុះថ្ងៃ ចន្ទ ០៨ កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៥៥ ២៣៣ ៧០០ ០០០ រៀល (ហាសិបប្រាំបីលានពីររយសាមសិបបីលានប្រាំពីររយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយរៀបចំកម្មវិធីជួបសំណេះសំណាល និងប៉ុស្តរសុខទុក្ខជាមួយបងប្អូនកម្មករនិយោជិត និងឧបត្ថម្ភកម្មការិនីមានផ្ទៃពោះនៅតាមតំបន់ឧស្សាហកម្មនិងតាមបណ្តាងរោងចក្រនានានៅក្នុងឆ្នាំ ២០១៨ ចំនួន ២៦ ២០០លានរៀល និងចំណាយទូទាត់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនកម្មករនិយោជិតនៅរោងចក្រ ដែលចៅកែរត់ចោលចំនួន ២៩ ០៣៣,៧លានរៀល។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខា ៧ កើត ខែទិសាស្រ្តឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៤៤ អនក្រ.បត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្លើងជាលក្ខណៈស្ម័គ្រ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅ របស់ក្រសួងផែនការ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្លើងមានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ១៩៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមានរាយនាមខាងក្រោម ៖

១- ឯកឧត្តម ជា វុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២- ឯកឧត្តម តៃ ប៊ុន្ណារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣- លោក ស្រី និមល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤- លោក សោម ណារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥- លោក ហាំ ប៊ុរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦- លោក ហ៊ុន សុផល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧- លោក ប៊ុន ថា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨- លោកស្រី ហេង វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩- លោក ស្តេច សុផល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០- លោក ប៊ុ សុខម៉ាច	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១- លោក ស័ ថៃ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២- លោក ជុំ ចាន់ធី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣- លោក ឈាង ចាន់ថា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤- លោកស្រី ប៊ុ បំណាង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៥- លោកស្រី តា សុវណ្ណារី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៦- លោក ឡេង បណ្ណសាគ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៧- លោក អ៊ុម ឆៀង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៨- លោក ឃុន សុគន្ធា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៩- លោក គី ឡុង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២០- លោក ប៊ុ ស៊ីបុរិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២១- លោក ប្រី សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២២- លោកស្រី ប៊ុ សុខន្តិ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៣- លោក អ៊ុ សុខា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៤- លោក ឃិន សុខ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៥- លោក ឡាយ នាង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៦- លោក ឃិន សុវណ្ណភូណ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧- លោក តេម បិតា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

២៨- លោក ឡឿ សុផល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៩- លោក ណោ វ៉ាន់ឌី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣០- លោក គង់ សេង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣១- លោកស្រី ឈិន ការម្យ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣២- លោក ជី ហាម	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៣- លោក ត្រី ម៉េងស៊ាង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៤- លោក ម៉ែន សុមាណាច	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៥- លោក ស៊ុន សេរីវុឌ្ឍ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៦- លោក យឹម ថាវរិន	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៧- លោក ចាន់ សំរោត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៨- លោកស្រី ជឹម សាយ៉ុក	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣៩- លោក សាំង ឡុងឌី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤០- លោក គឹម ណេត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤១- លោកស្រី ខៀវ ម៉ាដារី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤២- លោកស្រី គី មុរ៉េត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៣- លោក ហួយ សុមេធា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៤- លោក ឡេង រ៉ុចសារ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៥- លោក ឈឹម ពេញ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៦- លោក សុខ មុនីឌុ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៧- លោក មិច កន្ទល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៨- លោកស្រី ហង់ ផល្លី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤៩- ឯកឧត្តម គៀង ធីនី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥០- ឯកឧត្តម ច័ន្ទ សុវណ្ណារ៉ូ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥១- ឯកឧត្តម នាយ សក្យា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥២- ឯកឧត្តម អ៊ុកចាយ បញ្ញារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៣- លោក ហាន សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៤- លោក ចាន់ យ៉ូរ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៥- លោកស្រី ឈឹម សុខឈឹម	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៦- លោក រឹម ណូរ៉ាន់ថា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២

៥៧- លោក លឹម តុគ្គា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៨- លោក ប៊ុំ វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៥៩- លោក ផាច បេស្កា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦០- លោក ទិត ប៉ូលីន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦១- លោក គង់ វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦២- លោក រេន ស៊ីគ្រាវិធី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៣- លោក សុខ លីម៉ូ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៤- លោក ស៊ីម អ៊ុយ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៥- លោក ជាង ប័ន្តកេណា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៦- លោក ឌឹម ប៊ុនជន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៧- លោក សាន វណ្ណវិធី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៨- លោកស្រី ហ៊ុន ប័ន្តបុទ្ធា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៦៩- លោក ហ៊ុយ កងអន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧០- លោក ក្រុង មុន្នីអង្គារ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧១- លោក សរ កុសល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧២- លោកស្រី អន នារី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៣- លោក នួន វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៤- លោក ប័ន្តថេត ថាណារ៉ុក្ខ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៥- លោកស្រី មាសលីន សៅរ៍សង្វារ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៦- លោក កង សុសាធិ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៧- លោក ប៊ុំ ណាច	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៨- លោក យឹម សៅនីត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៧៩- លោក ម៉ែន សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨០- លោក ឃួន ស៊ីថាណា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨១- លោក ហាម សុគន្ធី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨២- លោក ម៉ៅ រឹម	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៣- លោក ផន ចិន្តា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៤- លោក ឡឿង ហ៊ាង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៥- លោក អ៊ុន សុផាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២

៨៦- លោក ខៀន ចារ៉ូលីន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៧- លោក សោម មូនី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៨- លោកស្រី យ៉ិត វិរិយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៨៩- លោក មិន ចាន់ធា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៩០- ឯកឧត្តម ប៊ុន ម៉ីណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩១- លោក ខាត់ សុខា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩២- លោកស្រី អេង រីដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៣- លោកស្រី ផល បន្ទូចរិយា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៤- លោកស្រី យ៉ឹម សារ៉ោត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៥- លោក យ៉ឹម សុឆ្លា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៦- លោក នួននិស្ស័យ ភុសល	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៧- លោក ម៉ុង ណារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៨- លោក អ៊ុក វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៩៩- លោក ម៉ុង រ័ត្នបុឌ្ឍី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០០- លោក គីន គីណាល់	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០១- លោក ឈុន សៅវី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០២- លោក ផាត សុភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៣- លោក សៀង ម៉េងឡែង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៤- លោកស្រី សុខ ធារី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៥- លោក អ៊ុន លីយ៉េត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៦- លោក សំ ភុសល	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៧- លោក ឡុក ឈុនលី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៨- លោក ស៊ុន សុឃាច	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១០៩- លោក សេង គន្ធី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១០- កញ្ញា អ៊ុំ ធានី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១១- លោក កើត ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១២- លោកស្រី ធី បុឌ្ឍី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៣- លោក សូ សុខយ៉ឹម	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៤- លោក អ៊ុន សុគន្ធី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

១១៥- លោក កាន់ ចេនឡែង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៦- លោកស្រី វង្ស លីណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៧- លោក គង់ ប័ន្តណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៨- លោកស្រី រស់ បន្ទូ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១១៩- លោក គុច បញ្ញាបន្និ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២០- លោក ស៊ីម វណ្ណឌត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២១- លោក សុទ្ធ សេរីធា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២២- លោក វី សុវិល	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៣- លោក ម៉េង ហួយហោង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៤- លោក មិន វីរៈ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៥- លោកស្រី រិន ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៦- លោកស្រី ម៉ឺ អនា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៧- លោកស្រី ជិន សាវត្ថាវ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៨- លោកស្រី ស៊ីង បន្ទា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៩- លោក ពេជ ពោធិ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣០- លោក បាវ ភាវ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣១- លោក ហ៊ុន សុខហោង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣២- លោក ខៀវ ខេមរិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៣- លោកស្រី មាស រត្នមណី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៤- លោកស្រី ជន ម៉ូលីណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៥- លោក ជូ សុផារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៦- លោក ហុក ណារិន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៧- លោក ផ្លូវ យ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៨- លោកស្រី សុប្ប សុវណ្ណចរិយា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៣៩- លោកស្រី ស៊ីយ សុផាវ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤០- លោកស្រី នង សុគន្ធាវី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤១- លោកស្រី លីមន្ទ រត្នមាណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤២- លោក សូ គូនៃរ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤៣- លោក សំសុខ សុផាវុប	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣


១៤៤- លោកស្រី ហង្ស បរិយា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤៥- លោក ម៉ុន ចាន់ការា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤៦- លោក យិន ឡូនិលដា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៤៧- លោក ជ័យ ណាត	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៤៨- លោក សៀ កិត្យាតា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៤៩- លោក ជាតិ ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥០- លោក ឈឹម សុផុល	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥១- លោក គង់ មុនី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥២- លោកស្រី យិត ម៉ាលី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៣- លោក ហួត ស៊ីឡុន	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៤- លោក ជា សុភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៥- លោក សេ ពន្លក	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៦- លោក ហូ ជារីណា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៧- លោក កែ ឆនកក្កិ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៨- លោកស្រី គង់ វឌ្ឍនា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៥៩- លោក ជួន បន្ទីរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦០- លោកស្រី ឌុយ ស៊ីនណារី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦១- លោកស្រី សិន ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦២- លោក សៅ សុភាព	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៣- លោក យុន ខាន់ឌី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៤- លោក សុខ ស៊ីផា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៥- លោក យស ពេជ្វ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៦- លោក ហង្ស សុវិទ្យា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៧- លោក អ៊ុក ធិត្យសុភក្កិ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៨- លោក ម៉ឺ វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៦៩- លោក អ៊ុន សាវិន	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៧០- លោក ភីន ធី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៧១- លោកស្រី ម៉ី សុខម៉ារ៉ាឌី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
១៧២- លោកស្រី វុធិ សុភន្ត	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤

១៧៣- លោក គិត ផុនា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៤- លោក ម៉ុន រ័ត្នជួនជីវី	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៥- លោកស្រី ជួន សេរីរ័ត្ន	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៦- លោក វី វិទ្យាលី	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៧- លោកស្រី សោម សុខាណីន	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៨- លោកស្រី ឈឹម កែវសុគន្ធា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៧៩- លោក ច័ន្ទ កេត្យា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨០- លោក ស្រី ជា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨១- លោក ជា អេង	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨២- លោក ម៉ម ឆន្ទៈ	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៣- លោក ច័ន្ទ បុទ្ធី	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៤- លោក អ៊ុកចាយ បញ្ញារិទ្ធ	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៥- លោកស្រី ប័ន្ទ លក្ខិណា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៦- លោក ចោង ចន្ទ្យាជេត	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៧- លោក ហ៊ុន ឡុងផេង	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៨- លោកស្រី ជួន កល្យាណា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៨៩- លោក ជិន សំរិមុល	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៩០- លោក ហើវ គីនី	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៩១- លោក សៀង ម៉េង	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៩២- លោក ម៉ក់ សុវិជ្ជា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤
១៩៣- លោក នុត ជា	ពីអនុម្បី ថ្នាក់លេខ ១ មកជាអនុម្បី ថ្នាក់លេខ ៤


មាត្រា ២ .- តម្កើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ១៩៨ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមានរាយនាមខាងក្រោម ៖

- | | |
|-----------------------|---------------------------------------|
| ១- លោក វិណន ចាន់ណា | ពីអនុម្បី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ២- លោក ឡា មុនី | ពីអនុម្បី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៣- លោកស្រី ស៊ី សុវារី | ពីអនុម្បី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៤- លោក ឆេង សុទ្ធ | ពីអនុម្បី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |

៥- លោក សុខ ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦- លោក ជាន ឆេង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧- លោក ហង់ សុពលិ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨- លោក ថៃ សំរេត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩- លោក សោម សុគាត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០- លោកស្រី ហែម សុមាណ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១- លោកស្រី គង់ វិសាខា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២- លោក ម៉ុក វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣- លោក ចាន់ សុតា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤- លោក មុយ សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៥- លោកស្រី ឈាន សុខណា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៦- លោក នឹម កុល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៧- លោក ស៊ុន សុផាត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៨- លោក ម៉ឺន រតនា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៩- លោក ស៊ុន ជួត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២០- លោក ឡុង សុមិន	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២១- លោក ហ៊ុត ឬធី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២២- លោក ហែម សុវណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៣- លោក វីម សុឆារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៤- លោក អ៊ុច ធី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៥- លោក ហ៊ុន ហុន	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៦- លោក ឈួន វត្តនា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧- លោក ស្រី ពលរដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៨- លោក ឡេង គឹមហៀង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៩- លោក ហេង សុខអេង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣០- លោក ប្រិម រ៉ាមី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣១- លោក គង់ វិឡា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣២- លោក ឡូ ចំណាន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៣- លោក សុត ស្មៀង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



៣៤- លោក ឡុង សំណាង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៥- លោក ជី ផល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៦- លោក ហឿង ជុនឡុង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៧- លោក ហឿន ព្រីង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៨- លោក ស្ទួន វ៉ានី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៩- លោក ឈិត សុភា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤០- លោក សោម ជួន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤១- លោកស្រី ប៉ាន ផល្ល័ង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤២- លោក រំលង សារី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៣- លោក ម៉ែន សំអេត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៤- លោក គួន គា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៥- លោក គង់ ឡុងវី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៦- លោក ឡុយ ម៉េងជីវ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៧- លោកស្រី រាជ ស្រីមុំ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៨- លោកជំទាវ ជាំ ជារីនី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៩- ឯកឧត្តម សេង លីម៉េង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥០- លោក សាម សុភ័ណ្ឌ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥១- លោក ឃុន សុខលាង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥២- លោក ជុំ ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៣- លោក ឡុង ជីវិន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៤- លោក ឈុន ស៊ីវិថា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៥- លោក សីន ធន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៦- លោកស្រី ឡុយ គឹមសែន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៧- លោកស្រី ម៉េង រ៉ូស្សា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៨- លោកស្រី គង់ សុខា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៩- លោក អេច សឫក្ខិ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦០- លោក ឡូ មុនីនាថ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦១- លោក ឡុង ស៊ីវាត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦២- លោក លី ថាវុន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៦៣- លោកស្រី ស៊ី ណាតុន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៤- លោក ឃី ណារិន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៥- លោក សេក សារឿន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៦- លោក នង សុវណ្ណស៊ី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៧- លោកស្រី ជី ថាវី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៨- លោក ហេង ម៉ីនថន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៩- លោក ឃឹម សុខេន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧០- លោក ជាប ម៉ីស្កុ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧១- លោក កាន់ បណ្ណារី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧២- លោក សយ សុវណ្ណរដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧៣- លោក ជិន រដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧៤- លោក ហ៊ុយ សុផារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧៥- លោក ខេង ព័រ្យុល	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧៦- លោក សេង ហ៊ី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧៧- លោកស្រី មិត្ត សុមន្ថា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៧៨- លោក ម៉ីន ឃាង	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៧៩- លោក សាយ ស៊ីដេង	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៨០- លោក សុក មុនី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៨១- លោក រេង សុផាណារម្យ	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨២- លោក សុក បន្ទា	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៣- លោក សេង រិទ្ធិមហិរ	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៤- លោក សុក ឈុនហុក	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៥- លោក ឌីឡូ ស៊ីថា	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៦- លោកស្រី ខេង បន្ទូ	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

៨៧- លោក ឡោ សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៨- លោក នោង វ៉ាន់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៩- លោក ជួន ជាតិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩០- លោកស្រី ហ៊ុត ចរិយា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩១- លោក ម៉ុង ចាន់ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩២- លោក ប្រាយ ម៉ុង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៣- លោក បេង ជូរ៉ាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៤- លោកស្រី ម៉ុត វិរិយ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៥- លោក ហ៊ុន មុនិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៦- លោក ចាន់ សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៧- លោក ងា ហោ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៨- លោក ទុន ចាន់ដាវ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៩- លោក វ៉ា ម៉ុនណារ៉ុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០០- លោក វ៉ា ស៊ីណារ៉ុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០១- លោក គឹម ស៊ាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

១០២- លោក អ៊ឹម ផល្លី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៣- លោក ហាន វ៉ាតុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៤- លោក ឌីន ណារ៉េត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៥- លោកស្រី ហាស់ សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៦- លោក ការ ធិត្យា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៧- លោក លាន អ៊ុនណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៨- លោក ស៊ុត សុវត្ថិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៩- លោក វ៉ាន់ សង្វា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១០- លោក គាំ គុល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១១- លោក អិន អេឌីក្ស	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១២- លោក ឡេង កាណាល់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៣- លោក សេក ជារិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៤- លោក ឡាយ គង់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៥- លោក ជន ជារ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៦- លោក ម៉ែ សុភា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

- | | |
|-------------------------------|---|
| ១១៧- លោកស្រី ឃឹម សុគន្ធម៉ាលីន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១១៨- លោក លឹម ជាតហាវ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១១៩- លោក សេង ជានុខ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២០- លោក តាន់ ចាសនា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២១- លោក អ៊ុង សាឡុន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២២- លោក ចាន់ សុទ្ធា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៣- លោក ជ័រសុង សៅគន្ធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៤- លោក សំ នី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៥- លោក ម៉ៅ សុផាន់ណា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៦- លោក ភាគ័ វ៉ាវី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៧- លោក ថៃ សុគន្ធា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៨- លោក សាន់ ធីណ្ណា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១២៩- លោក ស៊ុន សុផល | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១៣០- លោក ភាគីម សុណាវន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ១៣១- លោក សៀ សិហារិទ្ធ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |

១៣២- លោក ទេព ម៉ុនឌី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៣- លោក ព្រំ ចាន់ថា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៤- លោកស្រី គង់ សាលី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៥- លោក ជី ផានី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៣៦- លោក អ៊ុន វណ្ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៣៧- លោក សំ និត្យ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៣៨- លោកស្រី ទេព ឥសាន្ត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៣៩- លោកស្រី គង់ បញ្ញា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤០- លោកស្រី ឌុំ ធីន្ទារី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤១- លោកស្រី គុយ សុវណ្ណារី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤២- លោក ឡែង សុភ័ក្ត្រ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៣- លោកស្រី ម៉ែន សង្រ្គមរតន៍	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៤- លោកស្រី ខៀង ពេរ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៥- លោក ស៊ីយ៉ុង សុចិត្រ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៦- លោក សួង វ៉ានុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២

១៤៧- លោក ភាគ សុផា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៨- លោក ហេង ឈុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៩- លោក ស្រេង ណាត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥០- លោក អៀង ជាំ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥១- លោក ហិ សុរិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥២- លោក ហាស សម្បត្តិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៣- លោក ជា យុទ្ធារុណ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៤- លោក ឌុក ឥសាន្ត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៥- លោក ហើល ចាន់ធុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៦- លោក ដោក ឡាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៧- លោក សុខ សុផន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៨- លោក បុណ្ណាង ស៊ីជានិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៥៩- លោក លឹម សុផា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៦០- លោក ឌុប សុផល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៦១- លោក ម៉ែន ស៊ីណេវ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



- | | |
|---------------------------|---|
| ១៦២- លោក ឈឹម បញ្ញា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៣- លោក ឌី សាវ៉ាត់ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៤- លោកស្រី គឹម វុធបុរា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៥- លោក ពេន វិញ្ញាជិ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៦- លោក អ៊ុន ចាន់រតនៈ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៧- លោក គឹម សុខា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៨- លោក អ៊ុន ចាន់វិធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៦៩- លោក សែត ចំរើន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៧០- លោក ស៊ុំ ឌីណុប | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៧១- លោក យូ វណ្ណហាន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៧២- លោក ឈឹម សារិទ្ធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៧៣- លោក ស៊ឹម ស៊ីជេន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣ |
| ១៧៤- លោក អៀង ស៊ីថា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ |
| ១៧៥- លោក គង់ វ៉ាន់ជេត | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ |
| ១៧៦- លោកស្រី ឌី ចលាមុន្នី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ |



១៩២- លោកស្រី នាយ សុមន្ទន្ទា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៣- លោក គុន គឹមសួរ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៤- លោក បុទ រតនៈវាសនា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៥- លោក លាម ប៉ារ៉ាហ្វស្ស	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៦- លោក ម៉ែ កន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៧- លោក ពត សារឿត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៩៨- លោក សន ស្រស់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦៤ ៥ ៥៥៥ អនក្រ. តត



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ៩៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមានរាយនាមខាងក្រោម ៖

១- លោកជំទាវ សុខ ម៉ុនិមល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២- ឯកឧត្តម អ៊ុំ ប្រសិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣- លោកស្រី សូ សុផារី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៤- លោក ម៉ែន ឆ័យ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥- លោកស្រី នង រ័ត្នថា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦- លោក ជួន ចាន់ភារុណ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧- លោក ពៅ ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨- លោក លី បន្ទា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩- លោក សូ សុភា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០- លោក ខាន់ សុភិមេ្យ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១- លោក យូ សំបូរ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២- លោក លន់ ហួរ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣- លោក ណុច ម៉ូយ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤- លោក ម៉ក់ វិជ្ជា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៥- លោក កាន់ គុណសម្បត្តិ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៦- លោកស្រី កែវ មរកត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៧- លោកស្រី ពៅ ឆ័យ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៨- លោក សាំ ឌុប	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៩- លោក យួន សាឡើង	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២០- លោក ឃីង សុផាត	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២១- លោក សាត សុផល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២- លោក សារីម ប៊ុនឡាវី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣- លោក ហាស សុភក្រ្ត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤- លោក ឃីម រ័ត្ន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥- លោកស្រី អ៊ុំ ប្រសិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦- លោក គូប ណារីត្ត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧- លោក នាងលី បញ្ញាពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៨- លោក សោម សុផល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២

២៩- លោក គិន វិបុល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣០- លោក ឱ សារឿន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣១- លោក សួស សុភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣២- លោក គោត ឃ័ណ្ឌ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៣- លោក ឃាស សំរុល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៤- លោក វិវុត ណាធូល	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៥- លោក ភ័ណ្ឌ ប៊ុនរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៦- លោក ម៉ុំ ប័ន្ទនារស្មី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៧- លោក ស៊ីយ សុផា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៨- លោក អេងឃ្លួន សំរួន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៩- លោក សូ ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤០- លោក បិន សុភា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤១- លោក អុក ចិន្តា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤២- លោក ចៅ សាង	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៣- លោក គឹម សារិន	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៤- លោក ជា ជានិត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៥- លោក កែ ផុស	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៦- លោកស្រី កុល នូស្មីនី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៧- លោកស្រី ឌឹម សូលីណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៨- លោក ថេង ឆៃគា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៩- លោក ជា កែវចិន្តា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥០- លោកស្រី ខៀវ នេសស្សា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥១- លោកស្រី ធិត្យ កល្យាណី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥២- លោក វិវុត សាវ៉ាង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៣- លោក វិវុស វិសាល	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៤- លោក សាន សុលី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៥- លោក វិវុត ហុនឡៀង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៦- លោក ម៉ែន ស្មីតិ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

៥៧- លោក ឈឹម គឹមឈន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៨- លោក នុន ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥៩- លោក យ៉ែង សីហា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦០- លោក កូ គុន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦១- លោក កុល ផាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦២- លោក ហិល សុភារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៣- លោក សុន សាឡើន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៤- លោក រោក សំណាង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៥- លោកស្រី ឃុត សុភាព	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៦- លោក ថៅ សំរោត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៧- លោកស្រី ខេក ខេមរ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៨- លោក ខួត ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៦៩- លោកស្រី រំលង ចាន់សុធារិ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧០- លោក ចាន់ សុឡី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧១- លោក ឡាច គឹមឡុង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៧២- ឯកឧត្តម ហាស សុភ័ណ្ឌ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៣- លោកជំទាវ កែម ថាវី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៤- ឯកឧត្តម ហេង សន្នា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៥- លោក ហេង ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៦- លោក វ៉ាន់ ឃុនថា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៧- លោក អ៊ុន រិទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៨- លោក ម៉ែត ពិសិ	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៧៩- លោកស្រី អ៊ូ អ៊ីតា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៨០- លោក ម៉ុង កុសល	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៨១- លោកស្រី កែម ថាវី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៨២- លោក ឈួន ភាពា	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៨៣- លោក ហោង សេងគ្រី	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤
៨៤- លោក អ៊ុន សាយ៉ុន	ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៤

៨៥- លោក ហុក ម៉ីវ៉ាង	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៨៦- លោក សេ ឧត្តម	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៨៧- លោក ឡា ចាន់នី	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៨៨- លោក សុខ សេដ្ឋា	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៨៩- លោក ខាត សុគន្ធិណា	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩០- លោក កែវ ណែមព្រហស្បត្តិ	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩១- លោក សេ ឧត្តុ	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩២- លោក ហ៊ាង ចាន់ថា	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩៣- លោក លី សុភ័ក្ត្រ	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩៤- លោក គឹម ពុធសារា	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩៥- លោកស្រី ហុក ម៉ីនម៉ូរ៉ានី	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤
៩៦- លោក សេង សុគន្ធី	ពីអនុម្បី ថ្នាក់លេខ ១ មកជាវរថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ចន្ទ ៥ ច្រាច ខែបឋមាឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤៦...ន.ក្រ-កត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១.- បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន៥៤រូប ដែលបានបរិច្ចាគប្រាណ និងថវិកា ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តភ្នំសុទិញ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត កន្លងមក ដូចមានរាយនាមនិងនាមខាងក្រោម ៖


ក-មេដាយសាសនាជាតិ

១-ព្រះតេជគុណ	អោត	សុំ		បង្គោលចំនួន ១៣.៦០០ ដុល្លារ
២-ព្រះតេជគុណ	អ៊ុច	សិទ្ធិ		បង្គោលចំនួន ១២.៥០០ ដុល្លារ
៣-លោក	ខ្យល	ហឿន	ប្រធានការិយាល័យធម្មការនិងសាសនា	
៤-លោក	ធន	សំបូរ	សប្បុរសជន	ថវិកាចំនួន ១១.៥០០ ដុល្លារ
៥-លោក	គង់	សំរេច	សប្បុរសជន	ថវិកាចំនួន ១៣.៥០០ ដុល្លារ
៦-លោក	ស្រួន	សុគន្ធា	សប្បុរសជន	ថវិកាចំនួន ១១.៧០០ ដុល្លារ
៧-អ្នកស្រី	ស្រួន	សាយីម	សប្បុរសជន	ថវិកាចំនួន ១១.៨០០ ដុល្លារ
៨-ឧបាសិកា	យួន	ត្រុយ	សប្បុរសជន	ថវិកាចំនួន ១០.៦០០ ដុល្លារ
៩-ឧបាសិកា	ឆង	នោម	សប្បុរសជន	ថវិកាចំនួន ១៣.៥០០ ដុល្លារ
១០-លោក	ជ	សារូ	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
១១-លោក	គោត	សារ៉ាត់	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
១២-ឧបាសិកា	ឌឹម	សុមន់	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ

១៣-ឧបាសិកា	ហួន ម៉ុង	សប្បុរសជន	ថវិកាចំនួន ១២.៥០០ ដុល្លារ
១៤-ឧបាសិកា	សោម ហៀង	សប្បុរសជន	ថវិកាចំនួន ១០.១០០ ដុល្លារ
១៥-ឧបាសក	ខៀវ គី	សប្បុរសជន	ថវិកាចំនួន ១២.០៥១ ដុល្លារ
១៦-ឧបាសក	ចាន់ ឈី	សប្បុរសជន	ថវិកាចំនួន ១៣.៤២៧ ដុល្លារ
១៧-ឧបាសក	ឈុប ឌុប	សប្បុរសជន	ថវិកាចំនួន ១១.៧១៩ ដុល្លារ
១៨-ឧបាសិកា	ឈិន	សប្បុរសជន	ថវិកាចំនួន ១២.៣៧៣ ដុល្លារ
១៩-លោក	ហ៊ុយ ស្រេង	សប្បុរសជន	ថវិកាចំនួន ១៣.១៧១ ដុល្លារ
២០-កញ្ញា	យ៉ន ស្រី	សប្បុរសជន	ថវិកាចំនួន ១២.៩៧៦ ដុល្លារ
២១-អ្នកស្រី	ចាន់ សុខន្តា	សប្បុរសជន	ថវិកាចំនួន ១៣.៦០០ ដុល្លារ
២២-អ្នកស្រី	យ៉ម រាត	សប្បុរសជន	ថវិកាចំនួន ១២.៥០០ ដុល្លារ
២៣-លោកស្រី	ជា ស្រីឌុប	ប្រធានការិយាល័យធម្មការ និងសាសនា	
២៤-អ្នកស្រី	លីម ស្រីឆន្ទា	សប្បុរសជន	ថវិកាចំនួន ១១.៥០០ ដុល្លារ
២៥-អ្នកស្រី	ឈី សុខ	សប្បុរសជន	ថវិកាចំនួន ១៣.៥០០ ដុល្លារ
២៦-អ្នកស្រី	ធិត សុខល	សប្បុរសជន	ថវិកាចំនួន ១១.៧០០ ដុល្លារ
២៧-អ្នកស្រី	ពីង ឆេង	សប្បុរសជន	ថវិកាចំនួន ១១.៨០០ ដុល្លារ
២៨-អ្នកស្រី	មឿន នីជាតិ	សប្បុរសជន	ថវិកាចំនួន ១០.៦០០ ដុល្លារ
២៩-អ្នកស្រី	ទូ ស៊ាង	សប្បុរសជន	ថវិកាចំនួន ១៣.៥០០ ដុល្លារ
៣០-លោក	យ៉ន មាស	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៣១-លោក	ចាន់ សម្បត្តិ	សប្បុរសជន	ថវិកាចំនួន ១១.៧១៩ ដុល្លារ
៣២-លោក	ម៉ែន ឆន	សប្បុរសជន	ថវិកាចំនួន ១២.៣៧៣ ដុល្លារ
៣៣-លោក	ឈាង គុណ	សប្បុរសជន	ថវិកាចំនួន ១៣.១៧១ ដុល្លារ
៣៤-លោក	សរ ម៉ឺនតារា	សប្បុរសជន	ថវិកាចំនួន ១២.៩៧៦ ដុល្លារ
៣៥-លោក	ជួន ម៉ឺន	សប្បុរសជន	ថវិកាចំនួន ១៣.៦០០ ដុល្លារ
៣៦-លោក	សេ ចារិទ្ធ	សប្បុរសជន	ថវិកាចំនួន ១២.៥០០ ដុល្លារ
៣៧-លោក	ចាន់ គា	សប្បុរសជន	ថវិកាចំនួន ១៥.៣១០ ដុល្លារ
៣៨-លោក	យ៉ម សុធី	សប្បុរសជន	ថវិកាចំនួន ១៥.៣១០ ដុល្លារ
៣៩-លោក	ពួន ស្រេង	សប្បុរសជន	ថវិកាចំនួន ១៣.០០០ ដុល្លារ
៤០-លោក	យាន គឹមយន	សប្បុរសជន	ថវិកាចំនួន ១៣.០៥០ ដុល្លារ
៤១-លោក	អ៊ឹម ឆន្ទា	សប្បុរសជន	ថវិកាចំនួន ១២.៥០០ ដុល្លារ
៤២-លោក	លីម សុខបុល	សប្បុរសជន	ថវិកាចំនួន ១២.៥០០ ដុល្លារ
៤៣-លោក	គឹម គារ	សប្បុរសជន	ថវិកាចំនួន ១០.០០០ ដុល្លារ

ខ-មេដាយត្រួតត្រាបន្ទាប់ជាតិ

១-លោក	ជុំ សុល	សប្បុរសជន	ថវិកាចំនួន ៩.០០០ ដុល្លារ
២-លោក	សី សារុំ	សប្បុរសជន	ថវិកាចំនួន ៩.១០១ ដុល្លារ
៣-លោក	យ៉ាង គឿន	សប្បុរសជន	ថវិកាចំនួន ៨.៥០០ ដុល្លារ
៤-លោក	គុំ ចន្ទា	សប្បុរសជន	ថវិកាចំនួន ៨.៣៥០ ដុល្លារ
៥-លោក	ខៀវ ឈន	សប្បុរសជន	ថវិកាចំនួន ៨.១០០ ដុល្លារ
៦-លោក	សូ ឈីម	សប្បុរសជន	ថវិកាចំនួន ៨.១០០ ដុល្លារ



៧-លោក	អ៊ិន	នឹម	សប្បុរសជន	ថវិកាចំនួន ៨.០០០ ដុល្លារ
៨-លោក	ប៉ុល	ឃី	សប្បុរសជន	ថវិកាចំនួន ៨.០០០ ដុល្លារ
៩-លោក	ហ៊ុន	បុណ្យ	សប្បុរសជន	ថវិកាចំនួន ៨.០០០ ដុល្លារ
១០-លោក	តុច	ហាយ	សប្បុរសជន	ថវិកាចំនួន ៨.០០០ ដុល្លារ
១១-លោក	ឃឹម	ថៃ	សប្បុរសជន	ថវិកាចំនួន ៨.០០០ ដុល្លារ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៧ អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរសក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ៣៤ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមានរាយនាមខាងក្រោម ៖

- | | |
|----------------------------|---|
| ១- លោក កង សៀងវេន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ២- លោក នី សុធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកជាថ្នាក់លេខ ១ |
| ៣- លោក ហួន ពិសិដ្ឋ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៤- លោក និល ជ្រីង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៥- លោក កក បូរ៉ាន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៦- លោក ឡែង តាយ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៧- លោក សួន សុផល | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៨- លោក ស្រៀង ខេមរៈ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ៩- លោក ធាន សុខ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ១០- លោក ផាន់ ផា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ១១- លោក ហុន សុទ្ធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ១២- លោក ផាន់ ហោ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |
| ១៣- លោក វ៉ាន់ គន្ធា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកជាថ្នាក់លេខ ២ |

១៤- លោក ស៊ី ជិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥- លោក ជ័រ ទិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៦- លោក គុល គន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១៧- លោក គាត ចៀ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៨- លោក ជ័រ មរកត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៩- លោក សេង រីណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២០- លោក ជ័រ វង្សារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២១- លោក ឯម គូរិបុល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២២- លោក ឈឹម វណ្ណៈ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៣- លោក ជិន មនោរិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៤- លោក ប៊ុន សុទ្ធា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៥- លោក ឡើង សុដិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៦- លោក ឡេង ឌុន្ទី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៧- លោក ឱន ប៊ុនឡើង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៨- លោក ឡេង វ៉ែយរិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

២៩- លោកស្រី ហេង ចិន្តា	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣០- លោក ពួក ម៉ុងឡើង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣១- លោក ខេង សុខន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣២- លោក ឡើង ឌីណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣៣- លោក លេង ម៉ូកណាល់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣៤- លោក គឹម លី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៤៨ អនក្រ.បក-៣៣



អនុក្រឹត្យ

ស្តីពី

ការធ្វើនិយ័តកម្មថ្នាំបង្ការស្រូវ និងថ្នាំបង្ការជំងឺរាងកាយ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- និយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ចំនួន ០៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់ក្រុងរដ្ឋបាល នៅ ក្រសួងផែនការ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមានរាយនាមខាងក្រោម ៖

- | | |
|-----------------------------|--|
| ១- លោក ឡឿង គន្ធា | ពីរមន្ត្រី ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ២ |
| ២- លោកស្រី ឈឹម ណារិន | ពីរមន្ត្រី ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ២ |
| ៣- លោក មិន ឈុន | ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៣ |
| ៤- លោក ម៉ិត ហ៊ុន | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាមន្ត្រី ថ្នាក់លេខ ៤ |
| ៥- លោក ជា ស៊ីមត្រា | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាមន្ត្រី ថ្នាក់លេខ ៤ |
| ៦- លោក នួន ស៊ីលួត | ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាមន្ត្រី ថ្នាក់លេខ ៤ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចន្ទ ៥ កើត ខែបុស្សឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៩...ស.ក្រ. ០១



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- កម្លើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៨៨ រូប ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយ នាមខាងក្រោម ៖

១-លោកស្រី **ចាន់ ភារិន្ទ**

ពីរមន្ត្រី ថ្នាក់លេខ ២

មកជាថ្នាក់លេខ ១

២-លោក លី ថៃ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣-លោក អ៊ុំ សុខហេង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤-លោក យស សំអុល	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៥-លោកស្រី ជា សិដាលី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦-លោក ម៉ុំ វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៧-លោកស្រី ស៊ាន ម៉ូលីន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៨-លោក លី ឡេងមន្ត្រីកែវ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៩-លោក សុត ចាន់ចន្ទ្យៈ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១០-លោក ខួន ពិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១១-លោក បាង វ៉ាន់ចុះ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១២-លោក សុខ ចាន់ឌុល	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៣-លោក លុយ ប័ន្ទឫទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៤-លោកស្រី ម៉ឺ ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៥-លោក ម៉ែ សំបុរ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦-លោកស្រី សម សោភា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧-លោក ម៉ែន ជីវ៉ាន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨-លោក ហេង ប៊ុនធីរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩-លោក គង់ សុខលី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០-លោកស្រី សេក ទេវី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១-លោក តែ គង់	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២-លោក គឹម តេង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣-លោក គួន សិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤-លោក ឆៀង ចាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥-លោកស្រី ឃឹម សុប័ណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦-លោកស្រី សៀម សុភវតី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧-លោក ហ្លួង ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៨-លោក ចាន់ សុវិសាល	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩-លោកស្រី គឹម ណារ៉ែន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០-លោកស្រី ថេម សិខាមណី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣១-លោកស្រី ប្រុក ម៉ែកន្តិដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២-លោក ណុយ ម៉ុងឡើង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២

៣៣-លោក ខឹម សំរោត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៤-លោក ភី ណូ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៥-លោក ណុប ប្រផ្នា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៦-លោក អៀម សារ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៧-លោក ធឿន វិធីភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៨-លោក ជួរ រតនៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩-លោក គុក សុខសោរិន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤០-លោក អ៊ឹម ពុទ្ធាប្បធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤១-លោក យ៉ង់ សៅធុឡី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤២-លោក អេល ម៉ៅ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៣-លោក ទួន រតនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៤-លោក ជូ ប៊ុណ្ណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៥-លោក មីង ពេជ្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៦-លោកស្រី ឃឹម ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៧-លោក សូរ្យ ណាមុត្តរ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៨-លោក ឌុប វឌ្ឍនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៩-លោក ឌីង ដារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥០-លោក ឈួន ដារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥១-លោកស្រី ខន អណ្តោត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥២-លោកស្រី ហេង ប័ណ្ណបូលីន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៣-លោក ម៉ុក ចាន់មី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៤-លោក ទួន ភោសឈ្យ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៥-លោក គុយ ផារិន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៦-លោកស្រី ឃឹម សុប្បសើរ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៧-លោក អ៊ុច សុខា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៨-លោក កែវ សុវត្ថា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥៩-លោក ហឿង សុផាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦០-លោក ហ៊ុន ភក្តី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦១-លោក កែវ វាសនា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦២-លោកស្រី ម៉ម ដាណោត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៣-លោក រស់ សុខា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

៦៤-លោក ស៊ីងម៉ុន វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៥-លោក ស៊ីងម៉ុន ពន្លក	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៦-លោក ម៉ុក វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៧-លោក ផាន់ គឹម	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៨-លោក គឹម សុវណ្ណឌី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦៩-លោក ស៊ិន បញ្ញាធុឌី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧០-លោក ហ៊ុត ពន្លឺ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧១-លោក ឆៀង សាតុប	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧២-លោក ស៊ីម សាវ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៣-លោកស្រី សរ មិតា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៤-លោក ឈុន ចាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៥-លោក ឈាន បន្ទី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៦-លោក សម សភា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៧-លោកស្រី សំ ខាន់ជា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៨-លោក ម៉ា សម្ពុស្ស	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧៩-លោក វិធាន ឈុនស្រីវង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨០-លោក ស៊ី សុផល	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨១-លោក ឡាប អន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨២-លោក អ៊ឹម ពិណណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៣-លោកស្រី ណែម សុខដាលីស	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៤-លោកស្រី ណែម សុខដាលីន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៥-លោក តាឆៀ អិត្យា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៦-លោក ចាន់ សុគុណ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៧-លោកស្រី ឥម សិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៨-លោក តា មាសិត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

មាត្រា ២ .- តម្លើងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៤៥ រូប ពីឋានន្តរស័ក្តិអនុមន្ត្រី មកឋានន្តរស័ក្តិវរមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម ៖

១-លោកស្រី ម៉េង គូហ៊ុន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២-លោក កក្កី សុលីតា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤

៣-លោកស្រី ជា ភានីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៤-លោកស្រី រស់ សិរីរតនៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៥-លោកស្រី ស្រី ចាន់ឪណា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៦-លោកស្រី ហុង លាងម៉េង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៧-លោកស្រី លី គឹមឈៀង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៨-លោក សេក មុនី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៩-លោក គង់ សារិទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១០-លោក ក្រុយ សាគុ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១-លោក កេត ប័ន្ទពន្ធក	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២-លោក គុន ម៉ាច	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣-លោក ស៊ុន ចិនៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤-លោក ហុក លី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥-លោកស្រី ឡេង សុភារី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦-លោកស្រី សៅ សំភ័ស	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧-លោក សូ សុភា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨-លោកស្រី និន កន្ធិជ្ជា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩-លោក ឌី រតនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២០-លោកស្រី ជុំ ពៅ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២១-លោក ហាង ច័រ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២២-លោក ហៀង ហៀង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៣-លោក រត្ន សុរិយៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៤-លោកស្រី ស៊ុយ ម៉ូឡេត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៥-លោក ហេង សុវិជ្ជា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៦-លោកស្រី ម៉ុំ ណាវី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៧-លោក ចក់ កែវចំរើន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៨-លោក ផូ ស៊ីថា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
២៩-លោក ចាន់ ចាន់ដា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៣០-លោក គូ សាវិន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៣១-លោក ចាន់ សាម៉េង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៣២-លោក ដួង ប័ន្ទជារ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
៣៣-លោកស្រី កា សុខសាន្ត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤

៣៤-លោក អ៊ុន វិភិត	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៣៥-លោក ម៉ី សានី	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៣៦-លោកស្រី អ៊ឹម ជូរ៉ាតី	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៣៧-លោក កែវ បូរ៉ា	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៣៨-លោក ឡើង ស៊ីណាត	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៣៩-លោកស្រី បេង ចាន់ឡើង	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤០-លោក ព្រំ សុទ្ធី	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤១-លោក ម៉ៅ ពុទ្ធា	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤២-លោក អិន ចន្ទី	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤៣-លោក ណោ ឡាដាង	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤៤-លោកស្រី គឹម ជូរ៉ាដា	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
៤៥-លោក នូ ណារ៉ា	ពីអនុម្បី ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៥ ឧសភា ឆ្នាំ ២០១៨ ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨

- អន្តេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៥០...នស/រកត-តត

**អនុក្រឹត្យ
ស្តីពី**

ការអន្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទោ **ហៀង សុភ័ក្ត្រ** អគ្គលេខ ៦៥៧៦៩ នាយនគរបាលជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចន្ទ ៥ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៦៥១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១.- បំពាក់ មេដាយមុនីសារភ័ណ្ឌ តាមលំដាប់ថ្នាក់ ជូនសម្បូរសជន ចំនួន៧រូប ដែលបានបរិច្ចាគថវិកា ចូលរួមជួយ កសាងសមិទ្ធផលនានា នៅវត្តកាត់ភ្នំ ឃុំកាត់ភ្នំ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ ធិបតី

១-លោក	ជា	កុកឫច	សម្បូរសជន	ថវិកាចំនួន ៥១.០០០ ដុល្លារ
២-លោក	តែ	អ៊ុច	សម្បូរសជន	ថវិកាចំនួន ៥១.០០០ ដុល្លារ

ខ-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ សេនា

១-ឧបាលក	យូ	ចុន	សម្បូរសជន	ថវិកាចំនួន ៣០.០០០ ដុល្លារ
២-អ្នកស្រី	ចាន់	ចាមរី	សម្បូរសជន	ថវិកាចំនួន ៣០.០០០ ដុល្លារ
៣-លោក	ធីច	ឆ្រី	សម្បូរសជន	ថវិកាចំនួន ៣០.០០០ ដុល្លារ

គ-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ អស្សបូជី

១-លោក	ចាន់	រតនៈ	សម្បូរសជន	ថវិកាចំនួន ១៥.០០០ ដុល្លារ
២-លោក	លៀក	សុខលីន	សម្បូរសជន	ថវិកាចំនួន ១៥.០០០ ដុល្លារ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចន្ទ ៤ ខែ កុម្ភៈ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៦៥៥...៧៧ ក្រ-តត

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១.- បំពាក់ **វេជ្ជបញ្ជាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទនិងជូនសប្បុរសជន ចំនួន៧រូប ដែលបានបរិច្ចាគបច្ច័យ និងថវិកា ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តកាត់ភ្នំ ឃុំកាត់ភ្នំ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កន្លងមក ដូចមាន រាយព្រះនាមនិងនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាជាតិ

១-ព្រះតេជគុណតិក្ខបញ្ញា ស៊ីម ជន	ព្រះគ្រូចៅអធិការវត្តកាត់ភ្នំ	បច្ច័យចំនួន ១១.០០០ ដុល្លារ
២-លោក លៀក សុខឡា	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ
៣-លោក អុន សុខថៃត	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ

ខ-វេជ្ជបញ្ជាជាតិ

១-ឧបាសក គឹម សារឿន	សប្បុរសជន	ថវិកាចំនួន ៧.៥០០ ដុល្លារ
២-អ្នកស្រី សាយ សំបូរ	សប្បុរសជន	ថវិកាចំនួន ៧.៥០០ ដុល្លារ
៣-អ្នកស្រី លៀក ចន្ទី	សប្បុរសជន	ថវិកាចំនួន ៧.៥០០ ដុល្លារ
៤-អ្នកស្រី ឌុំ សុខន្តានា	សប្បុរសជន	ថវិកាចំនួន ៧.៥០០ ដុល្លារ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងរាល់ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *pe*

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៣ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

**ការបញ្ចូលក្របខ័ណ្ឌ និងតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ១៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សម្រេច

មាត្រា ១.- ជ្រើសរើសនិងបញ្ចូល លោក **ទួន ស្តេចអភិ្គ** ទៅក្នុងក្របខ័ណ្ឌក្រសួងធម្មការ និងសាសនាជាករណីពិសេស និងតែងតាំងជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

- កន្លែងទទួល
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសោធអេតេរោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៤ អនក្រ. ៩៩



អនុក្រឹត្យ

ស្តីពី

**ការអម្ចាស់ឯកសារស្តីពីការតែងតាំងមុខតំណែង
មន្ត្រីនគរបាលជាតិកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ ៖** តម្កើងឯកសារស្តីពី **វារសេនីយ៍ឯក** ដល់លោកវរសេនីយ៍ទោ **សាន វណ្ណាស៊ី** អគ្គលេខ ៨២៩២២ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ ៖** តែងតាំងមុខតំណែងលោកវរសេនីយ៍ឯក **សាន វណ្ណាស៊ី** អគ្គលេខ ៨២៩២២ ជាសមាជិកក្រុមប្រឹក្សានីតិកម្មមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ។
- មាត្រា ៣ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៨ ស័ក្តិស័ក ព.ស ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៦៤៥...សនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១ : តែងតាំងលោក **គឹម ជួប** ជាប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា នៃអគ្គនាយកដ្ឋានកិច្ចការ សាសនា នៃក្រសួងធម្មការ និងសាសនា ជំនួសឯកឧត្តម ង៉ែត ច័ន្ទបុរ ដែលត្រូវចូលនិវត្តន៍ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២៤ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធស័ក ព.ស២៥៦២

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៦៥៦...ន.ស.ក្រ.តត

**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរក្របខ័ណ្ឌ និងតែងតាំងមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ្រេ ម ប

មាត្រា ១ : ផ្ទេរក្របខ័ណ្ឌលោក **ម៉ូ គីរីបុត្តា** ពីឋានន្តសេនីយ៍រៈមន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្តសេនីយ៍រៈ **វរសេនីយ៍ឯក** អគ្គលេខ ៨៤២៥៨ នាយនគរបាលជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ថ្ងៃ ទី ០២ ខែ មេសា ឆ្នាំ ២០១៨ ស៊ីហ្គីស៊ីក ព.ស ២៥៦២៧
រាជធានីភ្នំពេញ, ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖
-ក្រសួងព្រះបរមរាជវាំង
-អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
-អគ្គលេខាធិការដ្ឋានក្រសួងកា
-អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
-អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
-ទទួលកាលិយសម្តេចនាយករដ្ឋមន្ត្រី
-ទទួលកាលិយបន្ទាយករដ្ឋមន្ត្រី
-អគ្គនាយកដ្ឋាន
-រាជកិច្ច
-ឯកសារ - កាលប្បវត្ត



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦៥៧ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា៣៤ថ្មីស្ទួន និងមាត្រា៣៨ស្ទួន នៃអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីការបង្កើតក្រុមគ្រប់គ្រង វិភាគ និងព្យាករណ៍
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការ ចំនួន ០៧ រូប ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដូចមានរាយនាមខាងក្រោម ៖

- | | |
|--------------------------------|---|
| ១- លោកស្រី បាង ម៉ុងម៉ុង | ជាអគ្គនាយករង នៃក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ |
| ២- លោក ហ្វូ សុផារ៉ា | ជាប្រធាននាយកដ្ឋានរដ្ឋបាល ជំនួសលោក មេត សេរី ដែលទទួលភារកិច្ចថ្មី |
| ៣- លោកស្រី ស៊ីន សុផាសនា | ជាប្រធាននាយកដ្ឋានអង្គការប្រឆាំងកូហូនី ជំនួសលោក ស្វាយ ណារិន ដែលទទួលភារកិច្ចថ្មី |
| ៤-លោក ជុន សុវណ្ណារិទ្ធ | ជាប្រធាននាយកដ្ឋានទំនាក់ទំនងដៃគូសន្តានអាស៊ាន ជំនួសលោក ឈូក ប៊ុណ្ណា ដែលទទួលភារកិច្ចថ្មី |
| ៥-លោក រ៉ុត្ត ចាន់ចាសនា | ជាប្រធាននាយកដ្ឋានកិច្ចការសហគមន៍ សេដ្ឋកិច្ច អាស៊ាន និងសង្គម វប្បធម៌អាស៊ាន ជំនួសលោកស្រី គុយ យ៉ាណ្ណា ដែលចូលនិវត្តន៍ |
| ៦-លោក ហេង ពិសាល | ជាប្រធាននាយកដ្ឋានអាស៊ីបូព៌ា ជំនួសលោក អៀម ពុទ្ធវិរា ដែលទទួលភារកិច្ចថ្មី |
| ៧-លោក ហ៊ុន ហាន | ជាប្រធាននាយកដ្ឋានពិធីការ ជំនួសលោក ខៀវ វិច្ឆិយ៉ា ដែលទទួលភារកិច្ចថ្មី។ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១៦ ខែ មេសា ឆ្នាំ ២០១៨ ខែ មេសា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨

- អនុលោមទៅលើ**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលបានយល់ព្រមជា មេត្តាអនុម័ត
 - ទទួលបានយល់ព្រមនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៦...ស.រ.ណ.នី

សភាបរទេស

ស្តីពី

ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា

សម័យប្រឡង ៖ ២០ សីហា ២០១៨

រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពទី១ នៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៣ នៅក្នុងនីតិកាលទី ៥ នៃរដ្ឋសភា ។ ក្នុងគោលដៅនេះ ការកែទម្រង់វិស័យអប់រំបាន និងកំពុងប្រព្រឹត្តទៅដោយយ៉ាងច្រើនគួរកត់សំគាល់ ជាពិសេសការកែទម្រង់នៃការរៀបចំប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានរួមចំណែកយ៉ាងខ្លាំងដល់ការលើកកម្ពស់គុណភាពអប់រំចំណេះទូទៅនៅកម្ពុជា។

ជាក់ស្តែង កំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេល ៤ឆ្នាំកន្លងនេះ បានប្រព្រឹត្ត ទៅប្រកបដោយជោគជ័យ ធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផលទទួលយកបាន និងនាំមកនូវ ការលើកស្ទួយតម្លៃនៃការសិក្សា ការលើកកម្ពស់ថែមទៀតនូវគុណតម្លៃ និងកិត្តិយសគ្រូបង្រៀន និងធ្វើឱ្យសាធារណៈ ជន ជាពិសេសបេក្ខជន និងអ្នកអាណាព្យាបាលកាន់តែមានជំនឿទុកចិត្តលើការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីលើក កម្ពស់គុណភាពអប់រំ ក្រោមពាក្យស្លោក “ អ្នកចេះជាប់ ” ។ ភាពជោគជ័យនេះបានមកពីការចូលរួមរបស់បុគ្គលិក អប់រំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា មាតាបិតា ឬអ្នកអាណាព្យាបាល បេក្ខជន និងជា ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមសង្កេតការណ៍ដំណើរការប្រឡងចាប់តាំងពីដំណាក់កាល ចាប់ផ្តើមរហូតដល់ពេលប្រកាសលទ្ធផល។

ក្នុងន័យនេះ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យ ប្រឡង ៖ ២០ សីហា ២០១៨ ខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួង ស្ថាប័ននានា អាជ្ញាធរដែនដី ព្រមទាំងអំពាវនាវ និងលើកទឹកចិត្តដល់មាតាបិតា ឬអ្នកអាណាព្យាបាល បេក្ខជន និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តដូចតទៅ៖

១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំមណ្ឌលប្រឡងប្រមូលផ្តុំនៅតាមរាជធានី ទីរួមខេត្ត និងទីរួម ស្រុកធំៗ នៃខេត្តមួយចំនួន ដោយជ្រើសរើសយកគ្រឹះស្ថានសិក្សាដែលមានបរិស្ថានល្អ បរិយាកាសស្ងប់ស្ងាត់ មាន របងព័ន្ធជុំវិញ មានទ្វារចេញចូល មានដំបូលគត់មត់ល្អ មានទ្វារភ្ជាប់គ្រប់គ្រាន់ និងមានបណ្តាញទឹក ភ្លើង និងត្រូវ រៀបចំជួសជុលមណ្ឌលប្រឡងឱ្យស្របតាមគោលការណ៍កំណត់តាមការចាំបាច់ និងត្រូវសហការជាមួយគ្រូបង្រៀនក្រសួង ស្ថាប័ននានាដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នៅគ្រប់ដំណាក់កាលនៃការប្រឡងទាំងអស់។ លើសពីនេះ ត្រូវ ធ្វើការផ្សព្វផ្សាយ ណែនាំនូវកម្រងការកិច្ចគណៈមេប្រយោគ ដល់បុគ្គលិកអប់រំដែលចូលរួមធ្វើជាគណៈមេប្រយោគ ប្រឡងនៅគ្រប់ដំណាក់កាលនៃការប្រឡង បទប្បញ្ញត្តិទូទៅសម្រាប់បេក្ខជន និង បទប្បញ្ញត្តិនិងកម្រិតវិន័យចំពោះ

បេក្ខជនដែលប្រព្រឹត្តខុសឆ្គងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់បេក្ខជនឱ្យបានយល់ដឹង និង គោរពអនុវត្តឱ្យបានល្អប្រសើរ។

២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបើកផ្តល់បុរេប្រទានថវិកាប្រឡងស្របតាមគោលការណ៍សម្រាប់ ចំណាយដែលកំណត់ដោយប្រកាសអន្តរក្រសួងជាមួយក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានទាន់ពេលវេលា និងត្រូវ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យលទ្ធភាពបង្កើនប្រាក់ឧបត្ថម្ភពាក់ព័ន្ធតាមការចាំបាច់ និង ទៅតាមលទ្ធភាពថវិកា ។

៣. ក្រសួងមហាផ្ទៃត្រូវណែនាំឱ្យឯកឧត្តម លោកជំទាវអភិបាល ឬ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តចូលរួមត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ដល់សមត្ថកិច្ច ក្នុងការរក្សានូវសុវត្ថិភាពវិញ្ញាសា សណ្តាប់ធ្នាប់ របៀប- រៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡងនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងឱ្យបានជាដាច់ខាតនូវ បាតុភាពអសកម្មដែលបង្កឱ្យមានអនាធិបតេយ្យក្នុងពេលប្រឡង។

៤. អាជ្ញាធរដែនដីរាជធានី ខេត្ត ត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀប- រៀបរយតាមមណ្ឌលប្រឡងនីមួយៗក្នុងរាជធានី ខេត្ត។ ជួយសម្រួលដល់គណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅពេលដឹកប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡាទៅកាន់រាជធានី ខេត្ត និងជួយ ថែរក្សា ប្រគល់ ទទួលហិបប្រធានវិញ្ញាសា និងកិច្ចការបេក្ខជនដែលបានធ្វើដោយគណៈមេប្រយោគប្រឡង។ ជួយ រក្សាសុវត្ថិភាព សន្តិសុខដល់គណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងនានា ក្នុងរាជធានី ខេត្ត។ ទប់ស្កាត់ការថតចម្លងនូវសំណេងកសាងផ្សេងៗពាក់ព័ន្ធនឹងការប្រឡង និងបាតុភាពមិនប្រក្រតី នានាដែលកើតឡើងដោយហេតុ។ រក្សាទុក និងប្រគល់ជូនវិញនូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ដែលគណៈ- មេប្រយោគបានដកហូតពីបេក្ខជន។ សម្រួលចរាចរណ៍ដើម្បីឱ្យបេក្ខជនបានមកប្រឡងទាន់ពេលកំណត់។ ជួយ សម្របសម្រួលជាមួយម្ចាស់សណ្ឋាគារឬផ្ទះសំណាក់សម្រាប់បេក្ខជន និងមេប្រយោគស្នាក់នៅ កុំឱ្យដំឡើងថ្លៃក្នុង ពេលប្រឡង ក៏ដូចជាការផ្តល់សន្តិសុខ និងសុវត្ថិភាពនៅក្នុងអំឡុងពេលនៃការស្នាក់នៅ ព្រមទាំង ជួយសម្រួលការធ្វើ កង់-ម៉ូតូរបស់បេក្ខជន ឬមេប្រយោគ ប្រកបដោយសុវត្ថិភាព។

៥. អង្គភាពប្រឆាំងអំពើពុករលួយត្រូវគ្រប់គ្រង និងជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តពីសមាគម សង្គម- ស៊ីវិល និងបុគ្គលឯកជន ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅគ្រប់ ដំណាក់កាលនៃការប្រឡងរួមមានដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និង ផ្ទៀងផ្ទាត់លទ្ធផលប្រឡង។

៦. ក្រសួងសុខាភិបាលត្រូវរៀបចំឱ្យមានបុគ្គលិកសុខាភិបាលប្រចាំការតាមមណ្ឌលប្រឡងនីមួយៗក្នុងរាជធានី ខេត្ត និងប្រដាប់ដោយបរិក្ខារ និងថ្នាំពេទ្យចាំបាច់ដើម្បីបម្រើឱ្យកិច្ចការសង្គ្រោះបឋម។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាល ត្រូវរៀបចំគ្រឿងថ្នាំថ្នាំបន្លែងសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងជំងឺមួយចំនួនដែលស្ថិតនៅទីតាំងអាចចល័តទៅមណ្ឌល ប្រឡងផ្សេងៗទៀតបានតាមការចាំបាច់។

៧. ក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធយោសនារបស់រដ្ឋ និងឯកជន ផ្សព្វផ្សាយ បទប្បញ្ញត្តិទូទៅសម្រាប់ បេក្ខជន និងបទប្បញ្ញត្តិនិងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដោយផ្សព្វផ្សាយឱ្យបានយ៉ាងតិច ៣ ដង ក្នុងមួយថ្ងៃ ក្នុងរយៈពេល ១សប្តាហ៍មុនសម័យប្រឡង។ ទន្ទឹម នឹងនេះ ក្រសួងព័ត៌មានត្រូវរៀបចំឱ្យមានវេទិកាវិទ្យុ ដោយផ្តល់លទ្ធភាពឱ្យអ្នកស្តាប់សាកសួរសំណួរ ផ្តល់មតិ យោបល់ទាក់ទងនឹងការប្រឡង និងមានវាគ្មិនជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកឆ្លើយតបនឹងសំណួរ នានាដែលបានលើកឡើងដោយអ្នកស្តាប់ ឱ្យបានយ៉ាងតិចម្តង ក្នុងអំឡុងពេល ១សប្តាហ៍មុនសម័យប្រឡង។

៨. អគ្គិសនីកម្ពុជាត្រូវរក្សាស្ថេរភាពចរន្តអគ្គិសនីនៅតាមមណ្ឌលសំណេរ និងមណ្ឌលកំណែទម្រង់ប្រទេស។

៩. ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ត្រូវរួមចំណែកផ្តល់ការឧបត្ថម្ភគាំទ្រដល់ការបង្រៀនបំប៉នបង្កើនសមត្ថភាពដល់ សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡង និងបន្តការឧបត្ថម្ភតាមលទ្ធភាពដើម្បីចូលរួមសម្រាលបន្ទុកដល់មាតាបិតា ឬអ្នក អាណាព្យាបាលសិស្ស ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ សម្រាប់ចំណាយលើមធ្យោបាយធ្វើដំណើរ និងទឹកស្អាតនៅក្នុងអំឡុងពេលប្រឡង។

១០. បុគ្គលិកអប់រំដែលចូលរួមធ្វើជាគណៈមេប្រយោគប្រឡងនៅគ្រប់ដំណាក់កាលនៃការប្រឡង ត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវនូវកម្រងការកិច្ចគណៈមេប្រយោគដែលបានកំណត់ និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការ ប្រឡង។

១១. មាតាបិតា ឬអ្នកអាណាព្យាបាលបេក្ខជនត្រូវណែនាំបេក្ខជនឱ្យខិតខំរក្សាសុខភាពផ្ទាល់ខ្លួនក្នុងពេល ប្រឡង ត្រូវបរិភោគអាហារសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ ជំរុញនិងលើកទឹកចិត្តបេក្ខជនឱ្យខិតខំរៀនសូត្រដើម្បី ទទួលបានលទ្ធផលល្អនាពេលប្រឡង។

១២. បេក្ខជនត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ជាដាច់ខាត។

ទទួលបានសារព័ត៌មាននេះ គ្រប់ក្រសួង ស្ថាប័ន បុគ្គលពាក់ព័ន្ធ និងគ្រប់សាលារាជធានី ខេត្តទាំងអស់ត្រូវ អនុវត្តឱ្យមានប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្ងៃសុក្រ ៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសស្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសស្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- សាលារាជធានី ខេត្ត
- មន្ទីរអប់រំ យុវជន និង កីឡា រាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ២០៩ ល.ហវ.បក

ប្រកាសអនុក្រសួង
ស្តីពី

ការតែងតាំងរដ្ឋធម្មនុញ្ញចំណូល និងរដ្ឋធម្មនុញ្ញចំណូល
នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទេសរដ្ឋមន្ត្រី

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម /០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម /០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩០ សហវ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋធម្មនុញ្ញចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ៥២៣ សហវ.បក ចុះថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

Handwritten signature and mark

- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត មាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់នៃការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

ប្រការ១៖

ត្រូវបានតែងតាំងរដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានសមាសភាពដូចខាងក្រោម៖

១. លោក **ម៉ែន មុនី** ឋានៈប្រធានការិយាល័យនៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ ជា រដ្ឋទេយ្យករចំណូល
២. លោក **ណា ឪណាត** ឋានៈអនុប្រធានការិយាល័យនៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ ជា រដ្ឋទេយ្យករចំណូលរង

ប្រការ២៖

សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៣៖

នាយកឧទ្ធរណ៍យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ មានភារកិច្ចត្រូវ ទទួលបន្ទុក អនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨



រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ប្រាក់ សុខុន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

Handwritten signature or mark.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស

ស្តីពី

ការបង្កើតក្រុមការងារ

អគ្គនាយកដ្ឋានពន្ធដារនិងផ្គត់ផ្គង់

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/៩០៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៩១៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការកែប្រែសមាសភាពក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្គត់ផ្គង់
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទំព័រ ១ / ៤

សម្រេច

ប្រការ ១ .-

ត្រូវបានបង្កើតក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជនដែលមានសមាសភាពដូចខាងក្រោម៖

ក- សមាសភាពសមាជិកមកពីអគ្គនាយកដ្ឋានពន្ធដារ ៖

១.	ឯកឧត្តម គង់ វិបុល	ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ	សហប្រធាន
២.	លោក អ៊ុំ សីហា	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សហអនុប្រធាន
៣.	លោក ជ៉ាប ជាន់	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៤.	លោក ប៉ាន់ ពុទ្ធិពល	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៥.	លោក ម៉ី ឡាន ធីតា	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៦.	លោក កែវ សម្បត្តិ	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៧.	លោក ហេង សុខណាង	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៨.	លោក ស្រី ម៉ុង នារី	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៩.	លោក សេង ជាន់	ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ	លេខាធិការ
១០.	លោក អេង រតនា	ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដារ	សមាជិក
១១.	លោក រ៉ុក មុនី	ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស	សមាជិក
១២.	លោក ឆ័យ អង្គរ	ប្រធាននាយកដ្ឋានស៊ើបអង្កេត បទល្មើសពន្ធដារ	សមាជិក
១៣.	លោក ធី សុខុន	ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម	សមាជិក
១៤.	លោក ឈឹម ជីវុច	ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	សមាជិក
១៥.	លោក ខឹម គុណ	ប្រធាននាយកដ្ឋានពន្ធដារលក់ទ្រព្យ និងអចលនទ្រព្យ	សមាជិក
១៦.	លោក កែ ហ៊ុយ	អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស	សមាជិក
១៧.	លោក ឆាយ ជ័យ	អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដារ	សមាជិក
១៨.	លោក ម៉ូ សុភាព	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក

ខ- សមាសភាពសមាជិកមកពីផ្នែកឯកជន ៖

១.	លោក ហេង ធី	ក្រុមហ៊ុន ប្រាយ វ៉តធីរហាវ ខូភីស៍ (ខេមបូឌា) PWC	សហប្រធាន
២.	កញ្ញា តាន់ ម៉ូណា	ក្រុមហ៊ុន ខេ ភី អឹម ជី (ខេមបូឌា) KPMG	សហអនុប្រធាន
៣.	លោក Bretton G. Sciaroni	ក្រុមហ៊ុន ស្ការីនី អេស អាសូស៊ីអ៊ីត (Sciaroni & Associates)	សមាជិក
៤.	បណ្ឌិត តាន់ មុនីវណ្ណ	តំណាងសភាពាណិជ្ជកម្មកម្ពុជា	សមាជិក
៥.	លោក ឆាន់ ប៉ាន់	តំណាងសមាគមធនាគារនៅកម្ពុជា	សមាជិក
៦.	ឧកញ៉ា សុខ ពិសិដ្ឋ	តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា	សមាជិក
៧.	ឧកញ៉ា ឈឹម សុភក	ប្រធានសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA)	សមាជិក

៨.	ឧកញ៉ា តៃ ភីងម៉ី	ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)	សមាជិក
៩.	ឧកញ៉ា ច័ន្ទ ប៊ុនហេង	តំណាងសហព័ន្ធស្រូវអង្គរកម្ពុជា	សមាជិក
១០.	លោកស្រី ឌុប ជានិរុទ្ទិ	ក្រុមហ៊ុន អ៊ិនស៊ី អ៊ែន យ៉ាង (ខេមបូឌា) Ernst &Young	សមាជិក
១១.	លោកស្រី ឈឹម គឹមស្រួច	ក្រុមហ៊ុន ឌីឡូយ៉ា (ខេមបូឌា) ខូ អិលធីឌី (Deloitte)	សមាជិក
១២.	លោក ស៊ុម ឡាយស៊ុម	ក្រុមហ៊ុន វីឌីប៊ី ឡាយ លីមីតធីត (VDB Loi)	សមាជិក
១៣.	លោក ពិ បូរ៉ាតីន	ក្រុមហ៊ុន ឌីអេហ្វឌីអិល (ខេមបូឌា) DFDL	សមាជិក
១៤.	លោក សំរិទ្ធ មុនី	ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហាវ អ៊ិនស្តីយ៉ា (AIA)	សមាជិក
១៥.	លោកស្រី កែវ សុចិន្តា	ក្រុមហ៊ុន អេមីរ៉ាល អេជេនស៊ី លីមីតធីត (Emerald Agency)	សមាជិក
១៦.	លោក អាន សុដា	ក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត (BDO)	សមាជិក
១៧.	លោក ឡេង ចាន់សាន	ក្រុមហ៊ុន ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត (Grant Thornton)	សមាជិក
១៨.	លោក ចាន់ សុវណាត	ក្រុមហ៊ុន Bun & Associates	សមាជិក
១៩.	លោកស្រី ហាត់ វិវិទ	ក្រុមហ៊ុន អាយ វីស (ខេមបូឌា) ឯក (IVISS)	សមាជិក
២០.	កញ្ញា ម៉ៅ សំរុទ្ធារី	ក្រុមមេធាវី អេច.អឹម.អិល & ខន់សាលីចិន (HML)	សមាជិក
២១.	លោក Ken Loo	តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)	សមាជិក
២២.	លោក យុន សុវណ្ណា	តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)	សមាជិក
២៣.	លោក ស៊ុន ចន្ទី	ប្រធានសមាគមជីកជញ្ជូនទំនិញកម្ពុជា (CAMFFA)	សមាជិក
២៤.	លោក ហ៊ុយ ចាន់ថុ	តំណាងសមាគមធនាគារប្រជាជនកម្ពុជា	សមាជិក
២៥.	លោក ឌិន សុមេធាវិន្ទ	តំណាងសមាគមសណ្ឋាគារកម្ពុជា	សមាជិក
២៦.	លោកស្រី ហាត់ លីណា	តំណាងសមាគមរោងចក្រឈើយន្តកម្ពុជា	សមាជិក
២៧.	លោក ហុ វណ្ណី	តំណាងសមាគមទេសចរណ៍កម្ពុជា	សមាជិក
២៨.	លោក Blaise Kilian	តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)	សមាជិក
២៩.	លោក Charles Esterhoy	តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា	សមាជិក
៣០.	លោក គឹម សុវណ្ណ	អគ្គលេខាធិការនៃសភាពាណិជ្ជកម្ម ចិន-កម្ពុជា (CCCC)	សមាជិក
៣១.	លោក Lee Young Man	ប្រធានសភាពាណិជ្ជកម្មជប៉ុននៅកម្ពុជា	សមាជិក
៣២.	លោក Surachet Maneepong	អគ្គលេខាធិការនៃសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា	សមាជិក
៣៣.	លោក Subhadeep Choudhury	ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (INCHAM)	សមាជិក

ប្រការ ២ .~

ក្រុមការងារនេះមានភារកិច្ច ក្នុងភាពជាដៃគូ អនុវត្តនូវការងារដូចខាងក្រោម៖

- ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធដែលកំពុងមានជាធរមាន
- ពិនិត្យ និងបកស្រាយឱ្យបានត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងពន្ធដារ ដែលមានភាពមិនច្បាស់លាស់ ព្រមទាំងកែសម្រួល និងបង្កើតបទប្បញ្ញត្តិចាំបាច់មួយចំនួន



- ពិនិត្យបញ្ហានានាទាក់ទងនឹងការអនុវត្ត វិធាន និងនីតិវិធីសារពើពន្ធ សំដៅបង្កើនជំនឿទុកចិត្តរបស់អ្នកជាប់ពន្ធ និង ដើម្បីធានាដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីសារពើពន្ធ
- ពិនិត្យដោះស្រាយបញ្ហាអាជ្ញាបុក (Ad hoc) ដែលពាក់ព័ន្ធនឹងពន្ធដារ
- ពង្រឹងការអនុវត្តក្រមសីលធម៌នៃវិជ្ជាជីវៈទីប្រឹក្សាច្បាប់ គណនេយ្យ សវនកម្មឯករាជ្យ និងភ្នាក់ងារផ្តល់សេវាពន្ធដារ។

ប្រការ ៣ .~

សហប្រធាននៃក្រុមការងារនេះ ត្រូវដឹកនាំការប្រជុំរាល់បីខែម្តង ឬតាមការចាំបាច់។ ក្នុងករណីសហប្រធានណាមួយអវត្តមាន សហប្រធាននោះអាចជ្រើសរើសសហអនុប្រធាន ឬតំណាងរបស់ខ្លួនដើម្បីដឹកនាំអង្គប្រជុំ។

ប្រការ ៤ .~

ប្រកាសលេខ ៩១៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែប្រែសមាសភាពក្រុមការងារអគ្គនាយកដ្ឋានពន្ធដារនិងផ្នែកឯកជន ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៥ .~

សហប្រធាន សហអនុប្រធាន និងសមាជិកក្រុមការងារអគ្គនាយកដ្ឋានពន្ធដារនិងផ្នែកឯកជន ដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធនេះ ខែកញ្ញា ឆ្នាំ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៨

នេសរដ្ឋមន្ត្រី 

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ÷

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់សាលារាជធានី ខេត្ត
- ដូចប្រការ៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ. ៤៤០.២០...សហវ. ៥៧៧

ប្រកាស

ស្តីពី

ការបង្កើតនិងតែងតាំងក្រុមលទ្ធកម្ម
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ

ធនធានរដ្ឋ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធី នៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំនិងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមលទ្ធកម្មរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៥៥៨ សហវ.ប្រក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងតែងតាំងក្រុមលទ្ធកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

ត្រូវបានបង្កើតនិងតែងតាំងក្រុមលទ្ធកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ដូចមានសមាសភាពខាងក្រោម៖

១. លោក ប៊ិន គឹមស៊ីង	ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ជាប្រធាន
២. លោក ជួន សាវ៉េត	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ជាអនុប្រធាន
៣. លោក ឈឿន ចាន់សេដ្ឋី	ប្រធានការិយាល័យលទ្ធកម្មសាធារណៈ	ជាសមាជិក
៤. លោក ឃឿន ចាន់តារា	ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ	ជាសមាជិក
៥. លោក និង សាវឿន	អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ	ជាសមាជិក។

ប្រការ២._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខា ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៨

នេសាទជ័យត្រី

អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តបន្ទាយមានជ័យ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២២៤ លេខ ៤០៤ សហវ ២០១៨

ប្រកាសអនុក្រសួង

ស្តីពី

ការកែតម្រូវការកាត់ចេញប្រាក់ចំណូល និង ការកាត់ចេញប្រាក់ចំណូល
របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវការកាត់ចេញប្រាក់ចំណូលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨

R

- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការវិសោធនកម្ម មាត្រា៩ និងមាត្រា១០នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញប្រកាសលេខ ១៣០៤ សហវ.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សម្រេច

ប្រការ១.-

ប្រាក់បៀវត្សមន្ត្រីរាជការ ប្រាក់អន្តរាគមន៍ ប្រាក់សង្គមកិច្ច និងវិស័យវប្បធម៌នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់ ។

ប្រការ២.-

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានសមាសភាព ដូចខាងក្រោម៖

- លោកស្រី **កែវ ស៊ីនឌុច** ប្រធានការិយាល័យនៃនាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល ជាភ្នាក់ងារបើកផ្តល់
- លោក **ហូរ គឹមណេង** មន្ត្រីនៃនាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល ជាភ្នាក់ងារបើកផ្តល់ជំនួស

ប្រការ៣.-

លោកស្រី កែវ ស៊ីនឌុច ជាភ្នាក់ងារបើកផ្តល់ និងលោក ហូរ គឹមណេង ជាភ្នាក់ងារបើកផ្តល់ជំនួសត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅអគ្គនាយកដ្ឋានតេឡេកូម៉ូនិកាស៊ីយ៉ាដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ ។

ប្រការ៤.-

បែបបទនៃការអនុវត្តបើកផ្តល់បៀវត្ស និងប្រាក់អន្តរាគមន៍ ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ត្រូវបានកំណត់ដោយសេចក្តីណែនាំជាក្រោយ ។

ប្រការ៥.-

ភ្នាក់ងារបើកផ្តល់ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះប្រាក់កាស និងមូលនិធិដែលបានទទួលដើម្បីយកទៅធ្វើការបើកផ្តល់ជូនមន្ត្រីរាជការ ។

ប្រការ៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៧.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល ប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៧ ខែ កក្កដា ឆ្នាំ ២០១៨ ព.ស.២៥៦២

រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ស្រី ប៊ុន្ណាសោភា

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៧
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ៥៨១.១...សហវ. ១២២

ប្រកាស

ស្តីពី

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ

នេះដើម្បី

រដ្ឋឆ្នាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០១៩៨/០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៨
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៣/០១៥ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- បានឃើញក្រឹត្យលេខ ២៤/ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ ដែលប្រកាសឱ្យប្រើច្បាប់ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩១ ស្តីពីការបង្កើតពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ
- បានឃើញអនុក្រឹត្យលេខ ០៨/អនក្រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩១ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹក ជញ្ជូននិងយានជំនិះគ្រប់ប្រភេទ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
- យោងតាមការចាំបាច់ក្នុងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ

Handwritten signature

សង្ខេប

ប្រការ ១.-

ប្រកាសនេះមានគោលបំណងគ្រប់គ្រង និងប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ដែលត្រូវប្រមូលចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដើម្បីជាគុណប្រយោជន៍ដល់ថវិកា ថ្នាក់ក្រោមជាតិ។

ប្រការ ២.-

ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ ប្រភេទ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ៣.-

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវ ៖

ក. ចំពោះម្ចាស់យានយន្តដែលមានប័ណ្ណសម្គាល់ការបង់ពន្ធប្រភេទនេះ ៖

- ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដោយមិនចាំបាច់ដាក់លិខិតប្រកាសបង់ពន្ធ
- ករណីបាត់ប័ណ្ណនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើសុំបោះពុម្ពប័ណ្ណបង់ពន្ធសាជាថ្មីនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាណាមួយនៃធនាគារទាំងប្រាំខាងលើ ដោយត្រូវបង់កម្រៃសេវាក្នុងការធ្វើប័ណ្ណនេះចំនួន ៥ ០០០ រៀល។

ខ. ចំពោះម្ចាស់យានយន្តដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធប្រភេទនេះ ៖

- ត្រូវបំពេញ និងដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសារបង់ពន្ធប្រចាំឆ្នាំ ឬឆ្នាំកន្លងមក
- ករណីបាត់ឯកសារបង់ពន្ធនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយដឹក ជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំកន្លងមក នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីប្រើប្រាស់ក្នុងការបង់ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំបច្ចុប្បន្ន។

គ. ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលទើបមកប្រកាសបង់ពន្ធលើកដំបូង ៖

ត្រូវបំពេញ និងដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងភ្ជាប់មកជាមួយនូវឯកសារ ដូចមានចែងខាងក្រោម ៖

- ប័ណ្ណសម្គាល់យានយន្ត ឬ
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ឬ
- បង្កាន់ដៃបង់ពន្ធនាំចូល ឬ
- លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយឃុំ-សង្កាត់ ចំពោះយានយន្តកែច្នៃក្នុងស្រុក និង
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ សំបុត្រកំណើតចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។

ឃ. ចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលបានបង់ពន្ធឆ្នាំកន្លងមក ហើយត្រូវបានប្តូរប័ណ្ណ សម្គាល់យានយន្តថ្មី ៖

- ម្ចាស់យានយន្តត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្ត ដើម្បីប្រកាសបង់ពន្ធបន្ត និង
- ប្តូរប័ណ្ណសម្គាល់ការបង់ពន្ធក្នុងករណីថយន្តនោះត្រូវបានប្តូរផ្ទុកលេខ។

ដើម្បីមានភាពងាយស្រួលក្នុងការប្រកាសបង់ពន្ធប្រភេទនេះនៅឆ្នាំបន្តបន្ទាប់ខាងមុខ ម្ចាស់យានជំនិះអាចស្នើសុំ ធ្វើប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដោយគ្រាន់តែគូសក្នុងប្រអប់ដូចមាន បង្ហាញក្នុងលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ។ ការស្នើសុំបោះពុម្ពប័ណ្ណ នេះត្រូវបង់ថ្លៃសេវាចំនួន ៥ ០០០ រៀល។

ប្រការ ៤.-

មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលខកខាន ឬមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទសម្រាប់បណ្តាញក្នុងមក ត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យឱ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាត ឱ្យប្រកាសបង់ពន្ធសម្រាប់ឆ្នាំបច្ចុប្បន្ន។

ចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញក្នុង ខែធ្នូ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។ ការអនុញ្ញាតនេះមិនមានអានុភាព ប្រតិសកម្មចំពោះប្រាក់ពន្ធដែល បានបង់រួចហើយនោះទេ។

ការអនុញ្ញាតឱ្យប្រកាសបង់ពន្ធក្នុងកថាខណ្ឌ២ ខាងលើនេះ គឺទទួលស្គាល់តែកាលបរិច្ឆេទនៃបង្កាន់ដៃបង់ពន្ធនាំ ចូលតែប៉ុណ្ណោះ។

ប្រការ ៥.-

ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ទៅតាមប្រភេទនីមួយៗ ដោយមិនគិតថាជា កម្មសិទ្ធិរបស់រដ្ឋ ឬឯកជនឡើយ ដូចមានចែងក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសនេះ ៖

- ឧបសម្ព័ន្ធ I ស្តីពីការកំណត់ប្រាក់ពន្ធតាមប្រភេទមធ្យោបាយដឹកជញ្ជូន ក្រៅពីរថយន្តទេសចរណ៍ និង
- ឧបសម្ព័ន្ធ II ស្តីពីការកំណត់ប្រាក់ពន្ធតាមទំហំស៊ីឡាំងរបស់រថយន្តទេសចរណ៍។

ប្រការ ៦.-

ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងចំពោះ ៖

- រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ
- យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ឥសានបាលជាតិ ដែលបម្រើ ការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារទំព័រ ឬដឹកជញ្ជូនកងទ័ព ក៏ដូចជា សម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូចមានចែងក្នុងមាត្រា ១១ និងមាត្រា ១២ នៃអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញផ្សាយលេខសម្គាល់យានជំនិះ និងយានយន្ត ដែលពាក់ផ្លាកលេខ ខ.ម ឬ ន.ប ជាផ្លូវការ ដែលមានការទទួលស្គាល់ និងបញ្ជាក់ពីក្រសួងការពារជាតិ ឬ ក្រសួងមហាផ្ទៃ
- យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា។

ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្តដូចមានចែងនៅក្នុងប្រការនេះ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលកាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយ នូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ។

Handwritten signature/initials

ប្រការ ៧.-

ក្រោយពេលបង់ពន្ធចេញហើយ ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះ ត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ មួយសន្លឹកចេញពីប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ និងលកាបត្រសម្រាប់បិទភ្ជាប់មធ្យោបាយដឹកជញ្ជូននិង យានជំនិះមួយសន្លឹក។ បង្កាន់ដៃទទួលប្រាក់ពន្ធនេះ ត្រូវរក្សាទុកជាប់នឹងយានយន្តសម្រាប់បង្ហាញមន្ត្រីមានសមត្ថកិច្ច និងជាឯកសារសម្រាប់ប្រកាសបង់ពន្ធនៅឆ្នាំបន្ទាប់។

ប្រការ ៨.-

លកាបត្របង់ពន្ធដែលត្រូវបិទភ្ជាប់នឹងយានយន្ត ត្រូវបានកំណត់ប្រាក់ពន្ធទៅតាមប្រភេទយានយន្តនីមួយៗ ដែល មានរូបភាព មានលក្ខណៈសម្គាល់ និងទម្រង់តែមួយប្រភេទ ហើយដែលអាចធានាបាននូវគុណភាពជាប់ស្ថិតរហូតរយៈ ពេល១ឆ្នាំ។ ក្នុងករណីមានការរូបក ឬបិទមិនជាប់ ម្ចាស់យានយន្តអាចស្នើសុំប្តូរយកលកាបត្រថ្មីបាននៅតាមសាខា ពន្ធដារខេត្ត-ខណ្ឌ។

ប្រការ ៩.-

- ត្រូវបានកែសម្រួលយថាប្រភេទមធ្យោបាយដឹកជញ្ជូនមួយចំនួន ÷
- ក. ចាត់ជាថយន្តទេសចរណ៍ ÷
 - រថយន្តដឹកទំនិញជូនតូចដែលមានទ្វារ៤ (PICK UP) ត្រូវបានចាត់ទុកជាថយន្តទេសចរណ៍ចំពោះរថយន្ត មានអាយុកាលគិតពីឆ្នាំផលិតដល់ ០៥ឆ្នាំ ត្រូវបង់ពន្ធតាមទំហំស៊ីឡាំង ដូចមានចែងក្នុងឧបសម្ព័ន្ធ II ភ្ជាប់ ជាមួយប្រកាសនេះ និងត្រូវបានចាត់ទុកជាថយន្តដឹកទំនិញជូនតូច មានទម្ងន់សរុបដល់ ៣តោន នៅពេល ដែលរថយន្តនេះមានអាយុកាលគិតពីឆ្នាំផលិតលើសពី ០៥ឆ្នាំ ត្រូវបង់ពន្ធតាមទម្ងន់ផ្ទុក ដូចមានចែងក្នុង ឧបសម្ព័ន្ធ I
 - រថយន្តដឹកអ្នកដំណើរ ត្រូវបានចាត់ទុកជាថយន្តទេសចរណ៍ចំពោះរថយន្តមានអាយុកាលគិតពីឆ្នាំផលិត ដល់ ០៥ឆ្នាំ ត្រូវបង់ពន្ធតាមទំហំស៊ីឡាំង ដូចមានចែងក្នុងឧបសម្ព័ន្ធ II ភ្ជាប់ជាមួយប្រកាសនេះ និងត្រូវបាន ចាត់ទុកជាថយន្តដឹកអ្នកដំណើរ នៅពេលដែលរថយន្តនេះមានអាយុកាលគិតពីឆ្នាំផលិតលើសពី ០៥ឆ្នាំ ត្រូវបង់ពន្ធតាមចំនួនកៅអី ដូចមានចែងក្នុងឧបសម្ព័ន្ធ I។
 - ខ. ចាត់ជាថយន្តដឹកទំនិញចំពោះក្បាលរថយន្តសណ្តោង និងសីមីរ៉ូម៉ក ត្រូវបានបង់ពន្ធរួមគ្នា គិតទាំងទម្ងន់ ក្បាលរថយន្តសណ្តោង ទម្ងន់សីមីរ៉ូម៉ក និងទម្ងន់ផ្ទុក មាន ÷
 - + ក្បាលរថយន្តសណ្តោងសំដៅដល់រថយន្តសម្រាប់សណ្តោងសីមីរ៉ូម៉ក
 - + សីមីរ៉ូម៉កសំដៅដល់យានសម្រាប់ថ្នក់ជាប់នឹងក្បាលរថយន្តសណ្តោង
- ករណីនេះ ចាត់ទុកជាថយន្តដឹកទំនិញជូនតូច ហើយប្រាក់ពន្ធត្រូវបង់មានចំនួន ២ ០០០ ០០០ រៀល។
- ករណីកើតមានរ៉ឺម៉កសណ្តោងបន្ថែមទៀត រ៉ឺម៉កសណ្តោងនោះត្រូវបង់ពន្ធដោយឡែកតាមទម្ងន់ផ្ទុក ឬតាមចំនួន ក្តៅ និងចំនួនកង់។
- គ. ចំពោះរថយន្តកែច្នៃ ត្រូវកំណត់ដោយផ្អែកតាមទម្ងន់សរុប រួមមាន ទម្ងន់រថយន្ត និងទម្ងន់ផ្ទុក (ទំនិញ-មនុស្ស) ឬចំនួនក្តៅ និងចំនួនកង់ ដូចមានចែងក្នុងឧបសម្ព័ន្ធ I។
 - ឃ. ចំពោះរ៉ឺម៉កសណ្តោងកែច្នៃ ត្រូវកំណត់ដោយផ្អែកតាមទម្ងន់សរុប រួមមាន ទម្ងន់រ៉ឺម៉កសណ្តោង និងទម្ងន់ផ្ទុក (ទំនិញ) ឬចំនួនក្តៅ និងចំនួនកង់ ដូចមានចែងក្នុងឧបសម្ព័ន្ធ I។

ប្រការ ១០.-

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា នៃឆ្នាំបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំយន្តការត្រួតពិនិត្យការបង់ពន្ធ និងជាការតំណាងចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធតាមការកំណត់ខាងលើ។

ប្រការ ១១.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ឬអគ្គនាយកនៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *IK*

ថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០១៨ សិរីទ្រិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨

កន្លែងទទួល ៖

- អគ្គលេខាធិការដ្ឋានព្រៃឧសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង - ស្ថាប័ន
- គ្រប់អង្គភាពក្រោមឱវាទ កសហវ "ដើម្បីអនុវត្ត"
- គ្រប់សាលារាជធានី-ខេត្ត "ដើម្បីសហការអនុវត្ត"
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

Handwritten signature or mark.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.....សហវ

ឧបសម្ព័ន្ធ I

ស្តីពី

ការកំណត់ប្រាក់ពន្ធតាមប្រភេទបេឡាធាយដឹកជញ្ជូន ក្រៅពីរថយន្តទេសចរណ៍

ភ្ជាប់ជាមួយប្រកាសលេខ **៥៣១** សហវ. ប្រក ចុះថ្ងៃទី **១១** ខែ **សីហា** ឆ្នាំ **២០១៨** របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក. បេឡាធាយដឹកជញ្ជូនដូចខាងក្រោម៖

ឯកតា៖ រៀល

ប្រភេទបេឡាធាយដឹកជញ្ជូន និងយានជំនិះ	កម្រិតប្រាក់ពន្ធ សម្រាប់ម៉ូតូ/ត្រឡី
១. រថយន្តដឹកទំនិញមានម្លូនសរុប [ម្លូនរថយន្ត និងម្លូនផ្ទុក (ទំនិញ និងមនុស្ស)] ÷	
- ដល់ ៣តោន	២០០ ០០០
- លើសពី ៣តោន ដល់ ១០តោន	៥០០ ០០០
- លើសពី ១០តោន ដល់ ២០តោន	១ ០០០ ០០០
- លើសពី ២០តោន	២ ០០០ ០០០
២. រ៉ឺម៉កសណ្តោងដែលមានម្លូនសរុប (ម្លូនរ៉ឺម៉ក និងម្លូនផ្ទុក) ÷	
- ចាប់ពី ៣តោន ដល់ ១០តោន	៥០០ ០០០
- លើសពី ១០តោន ដល់ ២០តោន	១ ០០០ ០០០
- លើសពី ២០តោន	២ ០០០ ០០០
៣. រថយន្តដឹកអ្នកដំណើរ ÷	
- រថយន្តដឹកអ្នកដំណើរមានកៅអីដល់ ១៥កៅអី	១៥០ ០០០
- រថយន្តដឹកអ្នកដំណើរចុះមធ្យម មានកៅអីពី ១៦កៅអី ដល់ ២៥កៅអី	២០០ ០០០
- រថយន្តដឹកអ្នកដំណើរចុះធំ មានកៅអីលើសពី ២៥កៅអី	២៥០ ០០០
៤. ជលយាន ឬជលយានយន្ត ផ្លូវទន្លេ ÷	
- ជលយាន ឬជលយានយន្តដឹកទំនិញ ÷	
+ ដល់ ៣តោន	៥០ ០០០
+ លើសពី ៣តោន ដល់ ១០តោន	១០០ ០០០
+ លើសពី ១០តោន ដល់ ២០តោន	២០០ ០០០
+ លើសពី ២០តោន	៣០០ ០០០

Handwritten signature


- ជលយាន ឬជលយានយន្តដឹកអ្នកដំណើរ ÷	
+ កប៉ាល់មានបណ្តោយដល់ ២០ម៉ែត្រ	១០០ ០០០
+ កប៉ាល់មានបណ្តោយលើសពី ២០ម៉ែត្រ ដល់ ៣០ម៉ែត្រ	២០០ ០០០
+ កប៉ាល់មានបណ្តោយលើសពី ៣០ម៉ែត្រ ឡើងទៅ	៣០០ ០០០
- ជលយាន ឬជលយានយន្តសណ្តោង ÷	
+ កប៉ាល់មានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៦០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ	១៨០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ឡើងទៅ	៣០០ ០០០
- ជលយាន ឬជលយានយន្តនេសាទ ÷	
+ កាណូតមានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៦០ ០០០
+ កាណូតមានកម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ	១៨០ ០០០
+ កាណូតមានកម្លាំងលើសពី ២៥០សេះ ឡើងទៅ	៣០០ ០០០
៥. ជលយាន ឬជលយានយន្ត ផ្លូវសមុទ្រ ÷	
- ជលយាន ឬជលយានយន្តដឹកអ្នកដំណើរ ÷	
+ ទូកមានបណ្តោយដល់ ២០ម៉ែត្រ	១០០ ០០០
+ ទូកមានបណ្តោយពី ២១ម៉ែត្រ ដល់ ៣០ម៉ែត្រ	១៥០ ០០០
- ជលយាន ឬជលយានយន្តដឹកទំនិញ ÷	
+ ទូកផ្ទុកទំនិញដល់ ១០០តោន	២០០ ០០០
+ កប៉ាល់ផ្ទុកទំនិញលើសពី ១០០តោន ដល់ ១ ០០០តោន	៣០០ ០០០
+ កប៉ាល់ផ្ទុកទំនិញលើសពី ១ ០០០តោន ដល់ ២ ០០០តោន	៧៥០ ០០០
+ កប៉ាល់ផ្ទុកទំនិញលើសពី ២ ០០០តោន ឡើងទៅ	១ ២០០ ០០០
- ជលយាន ឬជលយានយន្តនេសាទ ÷	
+ ទូកមានកម្លាំងលើសពី ១៥០សេះ ឡើងទៅ	១០០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ១៥០សេះ ដល់ ២៥០សេះ	៤០០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ដល់ ៥០០សេះ	៦០០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ៥០០សេះ ឡើងទៅ	១ ២០០ ០០០
- ជលយាន ឬជលយានយន្តសណ្តោង ÷	
+ កប៉ាល់មានកម្លាំងដល់ ២៥០សេះ	២០០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ដល់ ៥០០សេះ	៤០០ ០០០
+ កប៉ាល់មានកម្លាំងលើសពី ៥០០សេះ ឡើងទៅ	៦០០ ០០០
៦. អ្នបរថ្នូរទន្លេ/សមុទ្រ ÷	
- មានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៤០០ ០០០
- មានកម្លាំងលើសពី ២០០សេះ ឡើងទៅ	៥០០ ០០០

ខ. បញ្ជីប្រភេទបណ្ណបង់ប្រាក់កម្ចីក្នុងប្រទេសកម្ពុជា ៖

ឯកតា៖ រៀល

ប្រភេទបណ្ណបង់ប្រាក់កម្ចីក្នុងប្រទេសកម្ពុជា និងប្រភេទប្រាក់	កម្រិតប្រាក់បង់ សម្រាប់ប្រាក់/រៀល
១. រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកងប៊ី (បំពាក់ដោយម៉ាស៊ីនរថយន្ត) ត្រូវកំណត់ជាប្រភេទបណ្ណបង់ប្រាក់កម្ចីក្នុងប្រទេសកម្ពុជា ៣តោន	២០០ ០០០
២. រ៉ឺម៉កសណ្តោងដែលមានក្បៅ២ កង៤ (ចាត់ទុកដូចរថយន្តកែច្នៃខាងលើដែរ)	២០០ ០០០
៣. រ៉ឺម៉កសណ្តោងដែលមានក្បៅ២ កង៨	៥០០ ០០០
៤. រថយន្តដឹកទំនិញដែលមានក្បៅ៣ កង៦	១ ០០០ ០០០
៥. រថយន្តដឹកទំនិញតុល្យកម្មដែលមានក្បៅ៣ កង១០	២ ០០០ ០០០

ថ្ងៃ ១២ ខែ កញ្ញា ឆ្នាំ ២០១៨ សំរាប់សក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.....សហវ

ឧបសម្ព័ន្ធ II

ស្តីពី

ការកំណត់ប្រាក់ពន្ធតាមទំហំស៊ីឡាំងរបស់រថយន្តទេសចរណ៍

ភ្ជាប់ជាមួយប្រកាសលេខ ៥៣១ ប្រក.សហវ.អពជ ចុះថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៨ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកតា ÷ រៀល

ល.រ	ទំហំស៊ីឡាំងគិតជា ស.ម ^៣ "CC"	គិតពីឆ្នាំដល់		
		ដល់ ៥ឆ្នាំ	លើសពី៥ឆ្នាំ ដល់១០ឆ្នាំ	លើសពី ១០ឆ្នាំ
១	ដល់ ១ ៥០០ស.ម ^៣	១៥០ ០០០	១០០ ០០០	៨០ ០០០
២	លើសពី ១ ៥០០ស.ម ^៣ ដល់ ២ ០០០ស.ម ^៣	២០០ ០០០	១៥០ ០០០	១០០ ០០០
៣	លើសពី ២ ០០០ស.ម ^៣ ដល់ ២ ៩០០ស.ម ^៣	៦០០ ០០០	៤០០ ០០០	២៥០ ០០០
៤	លើសពី ២ ៩០០ស.ម ^៣ ដល់ ៤ ០០០ស.ម ^៣	១ ៦០០ ០០០	១ ០០០ ០០០	៦០០ ០០០
៥	លើសពី ៤ ០០០ស.ម ^៣ ឡើងទៅ	២ ០០០ ០០០	១ ២០០ ០០០	៨០០ ០០០

ថ្ងៃ ៣០ ខែ ឧសភា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៨

ទេសរដ្ឋមន្ត្រី W

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន**



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០២០១៣/១២១៣/០១៨

ថ្ងៃពុធ ១២ ខែ មេសា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនម៉ុងទី អ៊ីកែរីល (ខេមបូឌា) ឯ.ក។

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ម៉ុងទី អ៊ីកែរីល (ខេមបូឌា) ឯ.ក (MONTI APPAREL (CAMBODIA) CO., LTD.) តំណាងដោយ លោក MONTGOMERY DEAN ALEXANDER បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ុនទី អ៊ីកែវលី (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប្រចាំ ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គោលជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - “ដើម្បីជូនជ្រោប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ១២២៩៣/២០១៨

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃពុធ ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនហ្សានាតិច (ខេមបូឌា) ហ្គាមិន ឯ.ក។

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្សានាតិច (ខេមបូឌា) ហ្គាមិន ឯ.ក (XANATEX (CAMBODIA) GARMENT CO., LTD.) តំណាងដោយ លោក SHIEH, JON-YIE បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្សាណាតិច (ខេមបូឌា) ហ្គាមិន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់



- បង្គោលជំនួយ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ឆ្នាំង
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំង
 - “ដើម្បីជនប្រាប”
 - ដុចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨

ថ្ងៃចេញផ្សាយ : ២០ ខែ កក្កដា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន យ៉ាង អ៊ី អ៊ីកែវលី ឯ.ក។

ស ម ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យ៉ាង អ៊ី អ៊ីកែវលី ឯ.ក (YOUNG AE APPAREL CO., LTD.) តំណាងដោយ លោក SUH MYUNG IN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

(Signature)

ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាង អ៊ី អ៊ីកែរីល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ


ហេង សុខគង់

- ឧបសគ្គ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - “ដើម្បីជូនដោយ”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២៤១.៧.២២០.២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

ថ្ងៃចេញផ្សាយ : ០៩ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៤ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៤ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន វី.ស៊ី.អូ.អេហ្វ.អេហ្វ អ៊ីកែវីល ឯ.ក។

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វី.ស៊ី.អូ.អេហ្វ.អេហ្វ អ៊ីកែវីល ឯ.ក (V.C.O.F.F APPAREL CO., LTD.) តំណាងដោយ លោកស្រី តាំង ស៊ុយនាង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



(Signature)

ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ វី.ស៊ី.អូ.អេហ្វ.អេហ្វ អ៊ីភីវិល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

បង្គាប់ប្រគល់៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពន្ធដារ និងសេវាកម្មពន្ធ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង ស៊ីថា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២២/នស/៩៤

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

ថ្ងៃចេញផ្សាយ : ០៩ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតម្សៅកាកាវ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៩ របស់ក្រុមហ៊ុន លីហ្គ្រូ អេសធើប្រាយ។

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន លីហ្គ្រូ អេសធើប្រាយ (LEEGROW ENTERPRISE CO., LTD.) តំណាងដោយលោក HUANG XIAOBO បង្កើតរោងចក្រផលិតម្សៅកាកាវ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន QILU SEZ (JIAN PU ZHAI) CO., LTD. (ភូមិស្វាយតឿ ភូមិយោសាង និងភូមិតាណា សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង)។

ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

ម្សៅកាកាវ

១០៧៣

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លើយឈ្មោះរោងចក្រ៖ " រោងចក្រផលិតម្សៅកាកាវ លីហ្គូ អេនជឺប្រាយ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



មេមូខ្លះ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន QILU SEZ (JIAN PU ZHAI) CO., LTD.
- រដ្ឋបាលក្រុងស្វាយរៀង
- រដ្ឋបាលសង្កាត់ស្វាយគៅ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២២/ន-សក-០៤

ថ្ងៃ ១២ ខែ ឧសភា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន បឹងកេត ផ្លែឆឹង & អ៊ិនដាសស្រៀល ឯ.ក

ស ង ្ខ េ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន បឹង កេត ផ្លែឆឹង & អ៊ិនដាសស្រៀល ឯ.ក (BOEUNG KET PLANTING & INDUSTRIAL CO., LTD.) តំណាងដោយ លោក ហេង ឡុង បង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ ដែលមានទីតាំងស្ថិតនៅ ភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។



ឈ្មោះផលិតផល
ដំណាប់ផ្លែឈើ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១០៣០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតដំណាប់ផ្លែឈើ បឹង កេត ផ្នែនជីង & អ៊ិនដាសស្រៀល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខឆន់

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - រដ្ឋបាលស្រុកវ័នស្រួច
 - រដ្ឋបាលឃុំត្រែងត្រយឹង
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី